

# Resources for conducting a community fishery situation analysis

Conservation International – Cambodia February 2024



Photo Credit: Conservation International

#### **Introduction**

Fishing community capacity building begins with a situation analysis. This comprises a rapid Strength, Weakness, Opportunity, Threat (SWOT) analysis which provides an initial screening of potential communities. Selected communities are then assessed using an extensive situation analysis questionnaire. This provides the information needed to decide on whether to partner with a community and information needed to build their capacity. Within selected communities we then conduct a climate vulnerability analysis of their Community Fish Conservation Area. This document provides SWOT Analysis, Situation Analysis, and Community Fish Conservation Area Climate Vulnerability Assessment templates in both English and Khmer.

# Community Fishery Capacity Building Strengths, Weakness, Opportunities and Threats (SWOT) Analysis

The community fishery capacity building Strengths, Weakness, Opportunities and Threats Analysis is the first step in implementing. It provides a screening assessment of potential project sites. The implementation team completes the SWOT analysis to record their impressions of potential Community Fisheries (CFi). Engagement with the local authorities, including the Fisheries Administration, and the local community, is encouraged at this stage to gain additional information and seek preliminary support for project activities.

The following information is collected for the SWOT analysis. And used to assess and rank CFis to determine which are most likely to be successful implementation partners.

CFi Name. Official Community Fishery Name

Assessment Date. Date of SWOT assessment

**District.** District the CFi is registered with

Commune. Commune the CFi is registered with

**Registration**. Date or year of registration (if known)

Elections. Date or year of most recent CFi Committee elections

Members (male). Number of male CFi members

Members (female). Number of female CFi members

Members. Total number of members

CFi Size (ha). Spatial area of the CFi in hectares

**Conservation Sites Size (ha).** Total summed area in hectares of all conservation sites (e.g. Community Fish Refuge, Rice and Fish Conservation Area, Flooded Forest Protection Zone)

**Conservation Sites description.** Description of conservation site and features.

**Biodiversity value.** Qualitative ranking:

- High The CFi has large areas of good quality natural vegetation such as flooded gallery forest, flooded shrubland, grassland; large permanent waterbodies such as rivers lakes and fish refuges. The CFi is home to threatened species and spirit sites or both.
- Medium The CFi has smaller areas of natural vegetation or larger areas of degraded natural vegetation (e.g. flooded gallery forest, flooded shrubland, grassland); small permanent waterbodies; large or numerous temporary (dry out in the dry season) waterbodies. The CFi is home to a variety of common wildlife species, but no or few threatened species.

• Low – The CFi has very little or no natural vegetation; few and small temporary water bodies, and an absence of wildlife. The CFi is significantly disturbed by human activities

Biodiversity description. Brief description of CFi biodiversity value.

**Accessibility.** Describe how easy it is to get to the CFi. And once there, travel to important features within the CFi. Describe the distance of the CFi from major towns and travel time in both the wet and dry seasons. Describe the type of transport, car, moto, cart or boat, used to get around the CFi. Also describe how accessible the Community Fish Refuges and conservation sites are from the CFi villages.

**Geography.** Describe the CFi's major geographic features such as location of the Community Fish refuges, major lakes and water courses, important areas of flooded forests, spiritual sites, creation sites, and important areas of wildlife habitat, particularly large nesting, and roosting trees.

**External support.** Describe the support the CFi has had, or is receiving, from external organizations such as Government ministries and agencies (e.g. FiA) and NGO's.

**Current income.** Describe the CFis sources of revenue from ecotourism, management fees, non-timber forest products, payments for ecosystem services (e.g. water contributions fee; fruit, honey, mushroom collection).

**Strengths.** Describe the positive aspects of the CFi. Examples include a strong active management committee, an effective management plan, community support, stakeholder collaboration, commitment to guarding the community fish refuge and patrolling, and government support.

**Weaknesses.** Describe the negative aspects of the CFi. Examples include a weak or inactive management committee, outdated management plan, lack of community support, unguarded community fish refuge area, lack of patrolling, strong influence by outsiders, lack of budget.

**Threats.** Describe the processes which threaten the CFi's biodiversity and livelihood values.

**Opportunities.** Describe the aspects of the CFi and local community that can be developed or better managed to improve livelihoods and biodiversity conservation. (e.g. establishing or improving payment for ecosystem services, water revenues, ecotourism, handicrafts, patrolling, conservation are guarding, working with government).

**Challenges.** Describe the challenges to implementing the community fishery capacity building within this CFi/community. Challenges can include land grabbing, difficult people, lack of government support, seasonal itinerant fishers, domestic cattle and buffalo grazing in the flooded forest, and outdated community bylaws.

**Prioritized activities/investment.** List priority actions that could be implemented as a part of a partnership with this CFi/community.

**Overall assessment.** Briefly summarize your overall thoughts and impressions about the CFi/community and whether implementing the community fishery capacity building would be successful.

**Investigate further.** Yes or No, based on the overall assessment indicate whether or not to continue engaging with this CFi. If yes, implement the situational analysis questionnaire.

The SWOT analysis can be used to prioritize communities for detailed analysis through implementing the community fishery capacity building's Situation Analysis. The Situation Analysis results are used to make the final decision on partnering with target communities to develop a collaborative community development and conservation strategy.

# ការវិភាគភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) ក្នុងការកសាងសមត្ថភាពសហគមន៍នេសាទ

ការកសាងសមត្ថភាពសហគមន៍សាទ (Community Fisheries Capacity
Building)គឺត្រូវចាប់ផ្តើមពីការវិភាគពីស្ថាភាពបច្ចុប្បន្នរបស់សហគមន៍នេសាទជាមុន។ នៅក្នុងការវិភាគបច្ចុប្បន្នភាពនៃការគ្រប់គ្រងរបស់ សហគមន៍នេសាទ
វារួមបញ្ហូលនូវការវិភាគភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT)
ដែលអាចជួយផ្តល់នូវការត្រួតពិនិត្យជាជំហានដំបូងក្នុងការកំណត់ពីសហគមន៍នេសាទដែលមានសក្តា នុពល។ ក្រុមអនុវត្តគម្រោងត្រូវបញ្ចប់ការវិភាគ SWOT
ដើម្បីកត់ត្រាពីចំណាប់អារម្មណ៍របស់ពួកគេចំពោះ សហគមន៍នេសាទ (CFi) ដែលមានសក្តានុពល ដោយមានការចូលរួមពីអាថ្លាធរមូលដ្ឋាន រដ្ឋបាលដល់ដល់ ជាពិសេសសហគមន៍មូលដ្ឋាន ត្រូវបានលើកទឹកចិត្តអោយចូលរួមនៅដំណាក់កាលនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម និងបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះគម្រោងនេះ។

ព័ត៌មានខាងក្រោមត្រូវបានប្រមូលដើម្បីវិភាគពីភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT)។ ព័ត៌មាននេះ ក៏ត្រូវប្រើប្រាស់សម្រាប់វាយតម្លៃ និងធ្វើចំណាត់ថ្នាក់ CFi ដើម្បីកំណត់ថាតើសហគមន៍មួយណាអាចក្លាយជាដៃគូក្នុងការអនុវត្តគម្រោងប្រកបដោយជោគជ័យ។

ឈ្មោះសហគមន៍ ឈ្មោះជាផ្លូវការរបស់សហគមន៍នេសាទ

កាលបរិច្ចេទនៃការវាយតម្លៃ កាលបរិច្ចេទនៃការវាយតម្លៃ SWOT

ស្រុក ស្រុកដែលសហគមន៍នេសាទបានចុះឈ្មោះជាមួយ

ឃុំ. ឃុំដែលសហគមន៍នេសាទបានចុះឈ្មោះជាមួយ

ការចុះឈ្មោះ កាលបរិច្ឆេទ ឬ ឆ្នាំនៃការចុះឈ្មោះ (ប្រសិនបើឌីង)

ការបោះឆ្នោត កាលបរិច្ឆេទ ឬ ឆ្នាំនៃការបោះឆ្នោតជ្រើសរើសគណៈកម្មការនាពេលថ្មីៗនេះ

សមាជិក (ប្រុស). ចំនួនសមាជិក CFi ជាប្រុស

សមាជិក (ស្ត្រី). ចំនួនសមាជិក CFi ជាស្ត្រី

សមាជិក. សមាជិកសរុប

ទំហំរបស់ CFi (ha). ទំបន់លំហរបស់ CFi គិគជាហិចគា(ha)

ទំហំកន្លែងអភិរក្ស (ha). ផ្ទៃនីសរុបគិតជាហិចតានៃកន្លែងអភិរក្សទាំងអស់ (ឧទាហរណ៍ តំបន់ជម្រកត្រីសហគមន៍ តំបន់ឌីស្រែ និងតំបន់អភិរក្សត្រី តំបន់ការពារព្រៃលិចទឹក)

**ការពណ៍នាពីកន្លែងអភិរក្ស.** ការពិពណ៌នាអំពីកន្លែងអភិរក្ស និងលក្ខណ:ពិសេស

តម្លៃជីវចម្រះ ចំណាត់ថ្នាក់គុណភាព:

- ខ្ពស់ CFi មានតំបន់ធំៗ ដែលមានរុក្ខជាតិលូតលាស់ភាមលក្ខណៈធម្មជាតិល្អៗ ដូចជា ព្រៃលិចទឹក តំបន់ចុល្លព្រឹក្សលិចទឹក វាលស្មៅ តំបន់ទឹកធំជាអចិន្ត្រៃយ៍ដូចជាបឹង ទន្លេ និងជម្រកត្រី CFi គឺជាជម្រកនៃប្រភេទសត្វដែលរងនូវការគំរាមកំហែង ជាកន្លែងសក្ការបូជា ឬ អាចជាទីជម្រកផង និងកន្លែងសក្ការបូជាជង។
- មធ្យម CFi មានតំបន់កូចៗ ដែលមានរុក្ខជាតិលូតលាស់តាមលក្ខណៈធម្មជាតិ
  ឬតំបន់ធំដែលមានរុក្ខជាតិបានទទួលរងការខូចខាត (ឧទាហរណ៍ ព្រៃលិចទឹក
  តំបន់ចុល្លព្រឹក្សលិចទឹក វាលស្មៅ)។ តំបន់ទឹកកូចជាអចិន្ត្រៃយ៍; អាតំបន់ទឹកធំ ឬតំបន់ទឹក
  បណ្ដោះអាសន្នធំជាច្រើន (រីងស្លូតនៅរដូវប្រាំង) ។ CFi
  គឺជាជម្រកនៃប្រភេទសត្វព្រៃទូទៅជាច្រើនប្រភេទ
  ប៉ុន្តែមិនមានប្រភេទសត្វដែលរងការគំរាមកំហែង ឬមានប្រភេទសត្វរងការគំរាមកំហែង
  តែមានចំនួនតិចតូចទេ។

• *ទាប*- CFi មានរុក្ខជាតិជម្មជាតិតិចតួច ឬគ្មាន។ មានតំបន់ទឹកតូចៗ ហើយជាប្រភេទតំបន់ទឹកបណ្ដោះអាសន្ន និងអវត្តមានសត្វព្រៃ។ CFi ទទួលរងនូវការរំខានយ៉ាងខ្លាំងដោយសកម្មភាពរបស់មនុស្ស។

ការពណ៍នាពីជីវចម្រះ ការពណ៍នាដោយសង្ខេបពីតម្លៃជីវចម្រះ របស់ CFi.

**លទ្ធភាពចូលទៅដល់** ពណ៌នាភើវាមានភាពដាយស្រួលបែបណាដើម្បីចូលទៅដល់ CFi។ ហើយការធ្វើដំណើរចូលទៅដល់ទីតាំងសំខាន់ៗនៅក្នុង CFj។ ពណ៌នាពីរយៈចំងាយពី CFj ទៅតំបន់ទីប្រជុំជនក្នុងក្រុង និងរយៈពេលនៃការធ្វើដំណើរទាំងក្នុងរដូវវស្សា និងរដូវប្រាំង។ ពណ៌នាពីប្រភេទនៃការធ្វើដំណើរ ឡាន ម៉ូតូ ឬ ទូក ដើម្បីទៅកាន់តំបន់ជុំវិញ CFi។ ពណ៌នាអំពី តើពីភូមិទៅកាន់ ជម្រកត្រីសហគមន៍ និងតំបន់អភិរក្ស ត្រូវធ្វើដំណើរដោយរបៀបណា។

លក្ខណៈភូមិសាស្ត្រ ពិពណ៌នាអំពីលក្ខណៈភូមិសាស្ត្រសំខាន់ៗរបស់ CFi ដូចជាទីគាំងជម្រកគ្រីសហគមន៍ បឹង និងផ្លូវទឹកធំៗ តំបន់ព្រៃលិចទឹកសំខាន់ៗ ទីតាំងគោរពបូជា កន្លែងកែច្នៃ និងតំបន់សំខាន់ៗនៃជម្រកសត្វព្រៃ ជាពិសេសសំបុកសត្វជំៗ និងដើមឈើដុះពន្លកា

**ជំនួយគាំទ្រពីខាងក្រៅ**. ពិពណ៌នាអំពីការគាំទ្រដែល CFi មាន ឬកំពុងទទួលបានពីស្ថាប័នខាងក្រៅ ដូចជាក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាល (ឧទាហរណ៍ FiA) និងអង្គការក្រៅរដ្ឋាភិបាល។

**ប្រាក់ចំណូលបច្ចុប្បន្ន**, ពិពណ៌នាអំពីប្រភពចំណូលរបស់ CFis ទទួលបានពីទេសចរណ៍ធម្មជាតិ ថ្លៃគ្រប់គ្រង អនុផលព្រៃឈើ ការទូទាត់សម្រាប់សេវាកម្បបព័ន្ធអេកូឡូស៊ី (ឧទាហរណ៍ ថ្ងៃវិភាគទានពីការប្រើប្រាស់ទឹក ផ្លែឈើ ទឹកឃ្លំ ការប្រមូលផ្សិត)។

**ភាពខ្លាំង.** ពណ៌នាពីចំណុចវិជ្ជមាននៃ CFi។ ឧទាហរណ៍រួមមាន គណៈកម្មការមានភាពសកម្មខ្លាំង ផែនការគ្រប់គ្រងមានប្រសិទ្ធិភាព ការគាំទ្រសហគមន៍ ការសហការណ៍ជាមួយអ្នកពាក់ព័ន្ធ ឆន្ទ:ក្នុងការយាមល្បាតជម្រកត្រីរបស់សហគមន៍ ការល្បាត និងការគាំទ្ររដ្ឋាភិបាល។

**ភាពខ្សោយ** ពណ៌នាពីចំណុចអវិជ្ជមាននៃ CFi។ ឧទាហរណ៍រួមមាន គណៈកម្មការមានភាពអសកម្ ដែនការគ្រប់គ្រងមិនបានធ្វើបច្ចុប្បន្នភាព ខ្វះខាតការគាំទ្រសហគមន៍ គ្មានការការពារតំបន់ជម្រកត្រី ខ្ទះការយាមល្បាត ដាយទទួលរងឥទ្ធិពលពីអ្នកខាងក្រៅ ខ្វះខាតថវិកា។

**ការគំរាមកំហែង.** ពណ៌នាពីដំណើរការដែលគំរាមកំហែងដល់តម្លៃរបស់ជីវចម្រុះ និងជីវភាពរស់នៅរបស់

**ឱកាស**. ពិពណ៌នាអំពីទិឌ្ធភាពនៃ CF; និងសហគមន៍មូលង្ខានដែលអាចត្រូវបានអភិវឌ្ឍ ឬគ្រប់គ្រងឱ្យកាន់តែល្អប្រសើរឡើង ដើម្បីកែលមូជីវភាពរស់នៅ និងការអភិរក្សជីវចម្រុះ។ (ឧទាហរណ៍ ការបង្កើត ឬកែលមួការបង់ប្រាក់សម្រាប់សេវាប្រព័ន្ធអេកូឡូស៊ី ប្រាក់ចំណូលពីការប្រើប្រាស់ទឹក ទេសចរណ៍អេកូឡូស៊ី សិប្បកម្ម ការល្បាត ការអភិរក្សគឺការយាមកាម និងធ្វើការជាមួយរដ្ឋាភិបាល)។

**បញ្ហាប្រឈម** ពិពណ៌នាអំពីបញ្ហាប្រឈមក្នុងការអនុវត្ត ការកសាងសមត្ថភាពសម្រាប់សហគមន៍សាទ នៅក្នុង CFi និងសហគមន៍។ បញ្ហាប្រឈមអាចរួមមានការទន្ទ្រានយកដី ប្រជាពលរដ្ឋមិនចូលរួម កង្វះការគាំទ្រពីរដ្ឋាភិបាល អ្នកនេសាទគាមរដូវ ការស៊ីស្មៅរបស់គោ និងក្របីក្នុងព្រៃលិចទឹក និងច្បាប់សហគមន៍មិនបានធ្វើបច្ចុប្បន្នភាព ។

សកម្មភាពអាទិភាព/ការវិនិយាគ. កំណត់ពីសកម្មភាពអាទិភាពដែលអាចអនុវត្តបាន តាមរយៈភាពជាដៃគូជាមួយ CFi និងសហគមន៍។

**ការវាយតម្លៃជារួម** សង្គេបពីការគិត និងចំណាប់អារម្មណ៍របស់អ្នកអំពី CFi និងសហគមន៍ តើថាការអនុវត្ត ការកសាងសមត្ថភាពសម្រាប់សហគមន៍សាទ អាចទទួលបានជោគជ័យទេ?

**ការសង្កេតតាមងានបន្ត.** បាទ/ចាស់ រឺ ទេ វាអាស្រ័យនឹងការវាយតម្លៃរួមគ្នាមួយ ដែលបញ្ជាក់ថាតើគួរតែបន្តចូលរួមជាមួយ CFi នេះ រឺ មិនគួរបន្ត។ ប្រសិនបើចម្លើយ បាទ/ចាស់ យើងនឹងបន្តអនុវត្តសំណូរវិភាគពីស្ថានភាព។

ការវិភាគ **SWOT** ត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីអាទិភាពសហគមន៍សម្រាប់ធ្វើការវិភាគលម្អិតបន្តទៀត ឈានដល់ការកសាងសមត្ថភាពសម្រាប់សហគមន៍សាទ។ លទ្ធដល់នៃការរីភាគស្ថានភាព ត្រូវបានប្រើដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើភាពជាដៃគូជាមួយសហគមន៍គោលដៅក្នុងការបង្កើ តយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ និងអភិរក្សរួមគ្នា។

### **Community Fishery Situation Analysis Questionnaire**

The Situation Analysis Questionnaire is implemented following the completion of the SWOT analysis. In completing the questionnaire within a Community Fishery (CFi), a wide selection of people should be interviewed and include CFi committee members, CFi members, local non-members, and government officials. Respondents should span a wide mix of age and gender. The implementation team is also encouraged to complete the questionnaire to record their impressions of the CFi under assessment. Also take additional notes to provide any important details not captured in these questions.

| <b>Community Fishery Nar</b> | ne:       |           |            |          |
|------------------------------|-----------|-----------|------------|----------|
| Location:,                   | Village;, | Commune;, | District;, | Province |

#### **CFi Committee members**

| No | Full name | Sex   | Position | Contact telephone |
|----|-----------|-------|----------|-------------------|
|    |           | M / F |          |                   |
|    |           | M / F |          |                   |
|    |           | M / F |          |                   |
|    |           | M / F |          |                   |
|    |           | M / F |          |                   |

**Community Fishery Status and activities.** \*\* questions align with the The National Guideline on the Transfer and Management of Small grant to Support the Operation of CFI/CFR in Cambodia.

| 0 #      | Current Status of CFi                                    |     | Answ | No - process registration No - improve demarcation No - establish committee No - reform committee No - encourage/develop plan for participation No - revise or prepare plan No - revise or prepare plan No - explore establishment |   |
|----------|--|-----|------|--|---|
| Qn#      | Current status of CFI                                    | Yes | No   | Other  |   |
| Legal St | atus, Structure, Management, and Activities              |     |      |  |   |
| 1        | Is the CFi officially registered at MAFF?**              |     |      |  | No - process registration                                 |
| 2        | Are the boundaries of the CFi well sign posted?          |     |      |  | No – improve demarcation                                  |
| 3        | Does the CFi have a management committee?**              |     |      |  | No – establish committee                                  |
| 4        | Is the CFi management committee active?**                |     |      |  | No – reform committee                                     |
| 5        | Are there any women on the CFi committee?                |     |      |  | No – encourage/develop plan for participation             |
| 6        | Does the CFi have a current management plan?**           |     |      |  | No – revise or prepare plan                               |
| 7        | Does the CFi have a current action plan?                 |     |      |  | No – revise or prepare plan                               |
| 8        | Does the CFi have a Conservation Trust Fund?             |     |      |  | No – explore establishment                                |
| 9        | Does the CFi require ongoing assistance to implement its |     |      |  | Yes – build capacity through training                     |
|          | management and action plans?                             |     |      |  |   |
| 10       | Is the CFi interested in floodplain revegetation         |     |      |  | No – reconsider involvement with CFi                      |
| 11       | Is the CFi a member of the Fisheries Coordination Team   |     |      |  | No – facilitate joining Fisheries Coordination Team (FCT) |

|     |   |     | Answ | er    | Action   |
|-----|---|-----|------|-------|--|
| Qn# | Current Status of CFi   | Yes | No   | Other |  |
| 12  | Is there conflict between the CFi and outsiders over CFi boundaries, fishing grounds, rice field areas, and or water use? |     |      |       | Yes – raise with District FCT  |
| 13  | Is there conflict within the CFi over fishing grounds, rice field areas, and water use?                                   |     |      |       | Yes – discuss issue with FiA and CFi to seek resolution (improved demarcation has proven successful in the past) |
| 14  | Does the CFi have a bank account?**   |     |      |       | No – provide financial training and help establish account   |
| 15  | Does CFi account have money deposited in it?  |     |      |       | No – help CFi develop a plan to raise funds to deposit into their account  |
| 16  | Is the CFi's account still active?**  |     |      |       | No – help CFi develop a plan to reactivate and use their bank account  |
| 17  | Does the CFi have a Fish Conservation Area (FCA)?**   |     |      |       | No – work with community and FiA to establish an FCA   |
| 18  | Are the boundaries of the fish conservation area well sign posted?  |     |      |       | No – improve demarcation   |
| 19  | Does the CFi undertake revegetation?  |     |      |       | Yes – look to expand; No – determine interest/barriers   |
| 24  | working well?   |     |      |       |  |
| 21  | If the CFi requires assistance to implement its management and action plans, what does it need help with?                 |     |      |       |  |

#### **Local Community Groups**

| Qn<br># | Active<br>(Y/N) | Community groups           | Number | Year<br>established | Total<br>Members | Female<br>members | Action  |
|---------|-----------------|----------------------------|--------|---------------------|------------------|-------------------|---|
| 22      |                 | Saving groups              |        |                     |                  |                   | No – reform or establish saving group   |
| 23      |                 | Fish processing groups     |        |                     |                  |                   | No – reform or establish processing group   |
| 24      |                 | Fish marketing groups      |        |                     |                  |                   | No – reform or establish marketing group or link to existing marketing group                |
| 25      |                 | Community ecotourism       |        |                     |                  |                   | Yes – explore how this can support the CFi; No – briefly assess potential for establishment |
| 26      |                 | Non-Timber Forest Products |        |                     |                  |                   | Yes – explore how this can support the CFi; No – briefly assess potential for establishment |
| 27      |                 | Youth group                |        |                     |                  |                   | Yes – explore how this can support the CFi; No – briefly assess potential for establishment |
| 28      |                 | Other                      |        |                     |                  |                   | Yes – explore how this can support the CFi; No – briefly assess potential for establishment |

**Notes on Local Community Groups** 

#### **CFi Performance Checklist**

Have respondents rate these statements according to the following scale:

- 1. Strongly Disagree;
- 2. Disagree;
- 3. Neutral;
- 4. Agree;
- 5. Strongly Agree

Then discuss and recommend potential actions for each statement. Shaded actions are those most suitable to improve each of the listed components. Financial/equipment support includes establishing the Community Fishery Conservation (mini) Trust Fund and Saving Group Conservation Fund and Community Based Fire Management (CBFiM) Funds.

|         | lame, based in a management  |        |             | tion                   |                                    |               |                        |            |     |             |       |       |
|---------|--|--------|-------------|------------------------|------------------------------------|---------------|------------------------|------------|-----|-------------|-------|-------|
| Qn<br># | CFi Performance<br>Checklist   | Rating | CFiC Reform | Mgt/Action<br>Planning | Financial/<br>Equipment<br>support | CFiC Training | Community<br>Education | Patrolling | FCT | Livelihoods | CBFiM | Notes |
| CFi C   | Committee  |        |             |                        |                                    |               |                        |            |     |             |       |       |
| 29      | The CFi committee effectively manages the CFi.                           |        |             |                        |                                    |               |                        |            |     |             |       |       |
| 30      | CFi committee members have the experience needed to manage the CFi.      |        |             |                        |                                    |               |                        |            |     |             |       |       |
| 31      | CFi committee members always show their accountability and transparency. |        |             |                        |                                    |               |                        |            |     |             |       |       |
| 32      | The CFi Committee manages the budget and activities transparently.       |        |             |                        |                                    |               |                        |            |     |             |       |       |

|         |   |        | Ac          | tion                   |                                    |               |                        |            |     |             |       |       |
|---------|---|--------|-------------|------------------------|------------------------------------|---------------|------------------------|------------|-----|-------------|-------|-------|
| Qn<br># | CFi Performance<br>Checklist  | Rating | CFiC Reform | Mgt/Action<br>Planning | Financial/<br>Equipment<br>support | CFiC Training | Community<br>Education | Patrolling | FCT | Livelihoods | CBFiM | Notes |
| 33      | The CFi committee holds regular meetings to update members on the CFi's work. |        |             |                        |                                    |               |                        |            |     |             |       |       |
| 34      | The CFi committee works well with all CFi members.                            |        |             |                        |                                    |               |                        |            |     |             |       |       |
| 35      | The CFi committee works well with local authorities.                          |        |             |                        |                                    |               |                        |            |     |             |       |       |
| 36      | The CFi committee works well with NGOs.                                       |        |             |                        |                                    |               |                        |            |     |             |       |       |
| 37      | Conflict within the CFi is successfully solved by the CFi committee           |        |             |                        |                                    |               |                        |            |     |             |       |       |
| 38      | The CFi committee can develop their own management plan.                      |        |             |                        |                                    |               |                        |            |     |             |       |       |
| 39      | The CFi committee is effectively implementing their management plan.          |        |             |                        |                                    |               |                        |            |     |             |       |       |
| 40      | The CFi committee is controlling illegal fishing and illegal logging.         |        |             |                        |                                    |               |                        |            |     |             |       |       |
| 41      | The CFi conducts regular patrols.   |        |             |                        |                                    |               |                        |            |     |             |       |       |
| 42      | The CFi committee can write financial reports.                                |        |             |                        |                                    |               |                        |            |     |             |       |       |

|         |   |        | Ac          | tion                   |                                    |               |                        |            |     |             |       |       |
|---------|---|--------|-------------|------------------------|------------------------------------|---------------|------------------------|------------|-----|-------------|-------|-------|
| Qn<br># | CFi Performance<br>Checklist  | Rating | CFiC Reform | Mgt/Action<br>Planning | Financial/<br>Equipment<br>support | CFIC Training | Community<br>Education | Patrolling | FCT | Livelihoods | CBFiM | Notes |
| 43      | The CFi committee can write project proposals for funding.  |        |             |                        |                                    |               |                        |            |     |             |       |       |
| Supp    | ort for CFi   |        |             |                        |                                    |               |                        |            |     |             |       |       |
| 44      | The CFi is supported by CFi members.  |        |             |                        |                                    |               |                        |            |     |             |       |       |
| 45      | Local people who are not CFi members support the CFi.   |        |             |                        |                                    |               |                        |            |     |             |       |       |
| 46      | The CFi is supported by local authorities and the FiA.  |        |             |                        |                                    |               |                        |            |     |             |       |       |
| 47      | The CFi is supported by local NGO's   |        |             |                        |                                    |               |                        |            |     |             |       |       |
| 48      | The CFi is supported by International NGO's   |        |             |                        |                                    |               |                        |            |     |             |       |       |
| 49      | The CFCi has been invited to share their experiences with others.                                   |        |             |                        |                                    |               |                        |            |     |             |       |       |
| Socia   | I and Economic support  |        |             |                        |                                    |               |                        |            |     |             |       |       |
| 50      | The CFi has helped CFi members socially (e.g. with health, education, sanitation, clean water etc). |        |             |                        |                                    |               |                        |            |     |             |       |       |
| 51      | The CFi has helped CFi members economically.  |        |             |                        |                                    |               |                        |            |     |             |       |       |

|         |   |        | Ac          | tion                   |                                    |               |                        |            |     |             |       |       |
|---------|---|--------|-------------|------------------------|------------------------------------|---------------|------------------------|------------|-----|-------------|-------|-------|
| Qn<br># | CFi Performance<br>Checklist  | Rating | CFiC Reform | Mgt/Action<br>Planning | Financial/<br>Equipment<br>support | CFiC Training | Community<br>Education | Patrolling | FCT | Livelihoods | CBFiM | Notes |
| 52      | The CFi encourages women to join as members.  |        |             |                        |                                    |               |                        |            |     |             |       |       |
| 53      | The CFi has enough funds in its bank account to allow them to implement it's management plan.   |        |             |                        |                                    |               |                        |            |     |             |       |       |
| 54      | The CFi has a Saving Group attached to it to provide additional support and funding?            |        |             |                        |                                    |               |                        |            |     |             |       |       |
| CFi a   | ctivities   |        |             |                        |                                    |               |                        |            |     |             |       |       |
| 55      | The CFi committee and members control forest fires  |        |             |                        |                                    |               |                        |            |     |             |       |       |
| 56      | Local authorities support<br>the CFi in controlling<br>forest fires                             |        |             |                        |                                    |               |                        |            |     |             |       |       |
| 57      | The CFi has developed a forest fire action plan   |        |             |                        |                                    |               |                        |            |     |             |       |       |
| 58      | The CFi forest fire action plan is being effectively implemented                                |        |             |                        |                                    |               |                        |            |     |             |       |       |
| 59      | Cooperation between local authorities and the CFi in combating illegal forest fire is effective |        |             |                        |                                    |               |                        |            |     |             |       |       |

|         |   |        | Ac          | tion                   |                                    |               |                        |            |     |             |       |       |
|---------|---|--------|-------------|------------------------|------------------------------------|---------------|------------------------|------------|-----|-------------|-------|-------|
| Qn<br># | CFi Performance<br>Checklist  | Rating | CFiC Reform | Mgt/Action<br>Planning | Financial/<br>Equipment<br>support | CFIC Training | Community<br>Education | Patrolling | FCT | Livelihoods | CBFIM | Notes |
| 60      | Illegal fishing occurs inside the CFi area  |        |             |                        |                                    |               |                        |            |     |             |       |       |
| 61      | The CFi committee is controlling illegal fishing  |        |             |                        |                                    |               |                        |            |     |             |       |       |
| 62      | Cooperation between local authorities and the CFi in combating illegal fishing is effective |        |             |                        |                                    |               |                        |            |     |             |       |       |

#### NGO support

Name the NGOs that have worked, or are currently working with, the CFi and what they are working on?

| Qn#  | NGO | Support period (Year) | Activity |
|------|-----|-----------------------|----------|
| 63.1 |     |                       |          |
| 63.2 |     |                       |          |
| 63.3 |     |                       |          |
| 63.4 |     |                       |          |

#### **External grants**

Has the CFi received external grants? Please provide details.

| Qn# | Support    | Frequency of support (times per year) | Total amount received per year |
|-----|------------|---------------------------------------|--------------------------------|
| 64  | Government |                                       |                                |
|     |            |                                       |                                |
|     |            |                                       |                                |
|     |            |                                       |                                |
| 65  | NGO        |                                       |                                |
|     |            |                                       |                                |
|     |            |                                       |                                |
| 66  | Other      |                                       |                                |
|     | other      |                                       |                                |
|     |            |                                       |                                |
|     |            |                                       |                                |

#### **CFi assets and equipment**

| Qn#  | Assets & equipment   | Number | Unit       |     | Cond | lition |        |
|------|----------------------|--------|------------|-----|------|--------|--------|
|      |                      |        | cost/value | New | Good | Poor   | Broken |
| 67   | CFi office           |        |            |     |      |        |        |
| 68   | Motorized boat       |        |            |     |      |        |        |
| 69   | Communication radio  |        |            |     |      |        |        |
| 70   | Camera               |        |            |     |      |        |        |
| 71   | Basic mobile phone   |        |            |     |      |        |        |
| 72   | Smart mobile phone   |        |            |     |      |        |        |
| 73   | Torch/flashlight     |        |            |     |      |        |        |
| 74   | Telescope/binoculars |        |            |     |      |        |        |
| 75   | Conservation station |        |            |     |      |        |        |
| 76   | CFi signage          |        |            |     |      |        |        |
| 77   | Life jacket/vest     |        |            |     |      |        |        |
| 78.1 | Other                |        |            |     |      |        |        |
| 78.2 | Other                |        |            |     |      |        |        |
| 78.3 | Other                |        |            |     |      |        |        |
| 78.4 | Other                |        |            |     |      |        |        |

#### **CFi Fire suppression equipment**

|     | Assets & equipment             | Number | Unit       |     | Cond | lition |        |
|-----|--------------------------------|--------|------------|-----|------|--------|--------|
| Qn# |                                |        | cost/value | New | Good | Poor   | Broken |
| 79  | Water pump                     |        |            |     |      |        |        |
| 80  | Suction hose                   |        |            |     |      |        |        |
| 81  | Suction hose filter            |        |            |     |      |        |        |
| 82  | Fire attack hose               |        |            |     |      |        |        |
| 83  | Fire hose nozzle               |        |            |     |      |        |        |
| 84  | Spray tank with battery engine |        |            |     |      |        |        |
| 85  | Spray tank with hand pump      |        |            |     |      |        |        |
| 86  | Boots                          |        |            |     |      |        |        |
| 87  | Face Mask                      |        |            |     |      |        |        |
| 88  | Gloves                         |        |            |     |      |        |        |
| 90  | Helmet                         |        |            |     |      |        |        |
| 91  | Goggles                        |        |            |     |      |        |        |
| 92  | Overalls                       |        |            |     |      |        |        |
| 93  | Long knife                     |        |            |     |      |        |        |
| 94  | Two-way radio (intercom)       |        |            |     |      |        |        |
| 95  | Smartphone                     |        |            |     |      |        |        |
| 96  | Monthly Repaid phone fee       |        |            |     |      |        |        |
| 97  | Fire information sign boards   |        |            |     |      |        |        |

#### **External training**

| Qn#     | Training                             | Year | Provider | New / revised training required? Y/N |  |  |  |  |  |
|---------|--------------------------------------|------|----------|--------------------------------------|--|--|--|--|--|
| CFi Cor | CFi Committee Training               |      |          |                                      |  |  |  |  |  |
| 98      | Proposal and report writing          |      |          |                                      |  |  |  |  |  |
| 99      | Fishery law                          |      |          |                                      |  |  |  |  |  |
| 100     | Gender in NRM                        |      |          |                                      |  |  |  |  |  |
| 101     | Financial management for Trust funds |      |          |                                      |  |  |  |  |  |
| 102     | Fish catch monitoring training       |      |          |                                      |  |  |  |  |  |
| 103     | SMART patrol training                |      |          |                                      |  |  |  |  |  |
| 104     | Camera trap deployment training      |      |          |                                      |  |  |  |  |  |
| 105     | Revegetation training                |      |          |                                      |  |  |  |  |  |
| Saving  | Group                                |      |          |                                      |  |  |  |  |  |
| 106     | Book-keeping                         |      |          |                                      |  |  |  |  |  |
| 107     | Small business development           |      |          |                                      |  |  |  |  |  |
| 108     | Basic business planning              |      |          |                                      |  |  |  |  |  |
| 109     | Annual savings group closing balance |      |          |                                      |  |  |  |  |  |

#### Fish processing

| Qn#  |   |     | Answer |       | Action  |  |  |  |  |
|------|---|-----|--------|-------|---|--|--|--|--|
| QII# |   | Yes | No     | Other |   |  |  |  |  |
| 110  | Do local villagers process fish?              |     |        |       | Yes – review practice against guidelines; No – establish interest in processing             |  |  |  |  |
| 111  | Do local villagers collectively process fish? |     |        |       | Yes – review/improve practices and link to Marketing group; No – establish processing group |  |  |  |  |

#### **Biodiversity**

| Qn # | CFi Ecosystem and Biodiversity current condition       |        |          |          | Reason for current condition |
|------|--|--------|----------|----------|------------------------------|
|      |  | Intact | Modified | Degraded |                              |
| 112  | Flooded forest   |        |          |          |                              |
| 113  | Fishery  |        |          |          |                              |
| 114  | Fish brood stock                                       |        |          |          |                              |
| 115  | Other aquatic resources (e.g. snails, snakes, etc)     |        |          |          |                              |
| 116  | Bird colonies  |        |          |          |                              |
| 117  | Mammals (otters, leopard cats, langurs, macaques etc.) |        |          |          |                              |
| 118  | Water Quality  |        |          |          |                              |

#### **Ecosystem Assessment Checklist**

Have respondents rate these statements according to the following scale:

- 1. Strongly Disagree;
- 2. Disagree;
- 3. Neutral;
- 4. Agree;
- 5. Strongly Agree

Then discuss and recommend potential actions for each statement. Shaded actions are those most suitable to improve each of the listed components.

| THEIT G | scuss and recommend potential actions id  | or each se |                            | . Snaaca (               | 100113 | 1100       | 1110303   | I   |                        | •     |
|---------|---|------------|----------------------------|--------------------------|--------|------------|-----------|-----|------------------------|-------|
|         |   |            | Action                     |                          |        |            |           |     |                        | Notes |
| Qn#     | Ecosystem Assessment Checklist  | Rating     | Floodplain<br>revegetation | Fruit tree<br>plantation | CBFiM  | Patrolling | Signposts | FCT | Community<br>education |       |
| Suppo   | orting Ecosystem Services   |            |                            |                          |        |            |           |     |                        |       |
| 119     | The CFi community fish conservation area is large enough.   |            |                            |                          |        |            |           |     |                        |       |
| 120     | The community fish conservation area dries out in the dry season.   |            |                            |                          |        |            |           |     |                        |       |
| 121     | The community fish conservation area is well protected.   |            |                            |                          |        |            |           |     |                        |       |
| 122     | Other than the community fish conservation area the CFi contains many streams and natural ponds which provide important fish habitat. |            |                            |                          |        |            |           |     |                        |       |
| 123     | These streams and natural ponds dry out in the dry season.  |            |                            |                          |        |            |           |     |                        |       |
| Provis  | sioning Ecosystem Services  |            |                            |                          |        |            |           |     |                        |       |
| 124     | Water quality within the CFi is good in the dry season.   |            |                            |                          |        |            |           |     |                        |       |
| 125     | Water in the CFi is always clear and there is no sedimentation.   |            |                            |                          |        |            |           |     |                        |       |

|       |   |        | Action                     |                          |       |            |           |     |           | Notes |
|-------|---|--------|----------------------------|--------------------------|-------|------------|-----------|-----|-----------|-------|
| Qn#   | Ecosystem Assessment Checklist  | Rating | Floodplain<br>revegetation | Fruit tree<br>plantation | CBFiM | Patrolling | Signposts | FCT | Community |       |
| 126   | The local community is the main source of water pollution.  |        |                            |                          |       |            |           |     |           |       |
| 127   | When the water level is high, there are a lot of fish to catch.   |        |                            |                          |       |            |           |     |           |       |
| 128   | CFi members need to go outside of the CFi area to catch fish.   |        |                            |                          |       |            |           |     |           |       |
| 129   | CFi members can easily find food/vegetables inside the CFi area.  |        |                            |                          |       |            |           |     |           |       |
| 130   | CFi members easily find fuel wood inside the CFi area.  |        |                            |                          |       |            |           |     |           |       |
| 131   | Besides fish, there are many aquatic animals such as shrimp, frogs, shellfish, snail, snakes, etc. inside the CFi area. |        |                            |                          |       |            |           |     |           |       |
| Regul | ating Ecosystem   |        |                            |                          |       |            |           |     |           |       |
| 132   | The flooded forest helps to protect your village from storms.   |        |                            |                          |       |            |           |     |           |       |
| 133   | Big floods never occur in the CFi.  |        |                            |                          |       |            |           |     |           |       |
| 134   | Drought conditions never occur in the CFi.  |        |                            |                          |       |            |           |     |           |       |
| Flood | ed Forest Condition   |        |                            |                          |       |            |           |     |           |       |
| 135   | The flooded forest in the CFi is well protected.  |        |                            |                          |       |            |           |     |           |       |
| 136   | There is illegal logging and clearance of the flooded forest in the CFi.  |        |                            |                          |       |            |           |     |           |       |
| 137   | Protecting the flooded forest helps maintain fish stocks.   |        |                            |                          |       |            |           |     |           |       |

|     |  |        | Action                     |                          |       |            |           |     |                        | Notes |
|-----|--|--------|----------------------------|--------------------------|-------|------------|-----------|-----|------------------------|-------|
| Qn# | Ecosystem Assessment Checklist                               | Rating | Floodplain<br>revegetation | Fruit tree<br>plantation | CBFiM | Patrolling | Signposts | FCT | Community<br>education |       |
| 138 | The flooded forest in the CFi often burns in the dry season. |        |                            |                          |       |            |           |     |                        |       |
| 139 | Forest fires in the CFi area are caused by people            |        |                            |                          |       |            |           |     |                        |       |

#### Flooded forest status

| Qn# | Total flooded forest area (ha) | Area of burnt<br>flooded forest (ha) | Area replanted<br>(ha) | Planned replanting<br>area<br>(ha) |
|-----|--------------------------------|--------------------------------------|------------------------|------------------------------------|
| 140 |                                |                                      |                        |                                    |

#### **Conservation Area**

| Qn# | Tuno                 | Area (ha)/  |        | Condition |          |
|-----|----------------------|-------------|--------|-----------|----------|
|     | Туре                 | Length (km) | Intact | Modified  | Degraded |
| 141 | Deep pool            |             |        |           |          |
| 142 | River                |             |        |           |          |
| 143 | Natural lake         |             |        |           |          |
| 144 | Natural pond         |             |        |           |          |
| 145 | Excavated (dug) pond |             |        |           |          |
| 146 | Island               |             |        |           |          |

#### **Community Fisheries Capacity Building Development Plan**

The information obtained in the situation analysis questionnaire is, if the community is chosen as a partner, then used to build the CFi's community fisheries capacity building development plan using the Table below.

|        | Action   | Required (Y/N) | Notes |
|--------|--|----------------|-------|
| CFi Ma | anagement  |                |       |
| 1      | CFi Registration   |                |       |
| 2      | CFi Committee Reform                                       |                |       |
| 3      | Prepare or revise the CFi Management Plan                  |                |       |
| 4      | Prepare or revise the CFi Action Plan                      |                |       |
| 5      | Establish Community Fishery Conservation (mini) Trust Fund |                |       |
| 6      | Connect CFi with FCT                                       |                |       |
| 7      | Raise identified issues with the FCT                       |                |       |
| 8      | Implement CBFiM  |                |       |
| 9      | Implement / improve patrolling                             |                |       |
| 10     | Demarcate CFi boundary                                     |                |       |
| 11     | Demarcate fish conservation area                           |                |       |
| CFi Co | mmittee training   |                |       |
| 12     | Proposal and report writing                                |                |       |
| 13     | Fishery law  |                |       |
| 14     | Gender in NRM  |                |       |
| 15     | Financial management for trust funds                       |                |       |

|        | Action                                | Required<br>(Y/N) | Notes |
|--------|---------------------------------------|-------------------|-------|
|        |                                       |                   |       |
| 16     | Fish catch monitoring training        |                   |       |
| 17     | SMART patrol training                 |                   |       |
| 18     | Camera trap deployment training       |                   |       |
| 19     | Revegetation training                 |                   |       |
| Saving | g Group                               |                   |       |
| 20     | Establish new Savings Group           |                   |       |
| 21     | Reform existing Savings Group         |                   |       |
| 22     | Monitor and mentor Savings Group      |                   |       |
| 23     | Provide Conservation Trust Fund Grant |                   |       |
| 24     | Provide CBFiM Grant                   |                   |       |
| Saving | g Group Training                      |                   |       |
| 25     | Book-keeping                          |                   |       |
| 26     | Small business development            |                   |       |
| 27     | Basic business planning               |                   |       |
| 28     | Annual savings group closing balance  |                   |       |
| Fish P | rocessing                             |                   |       |
| 29     | Establish fish processing group       |                   |       |
| 30     | Train fish processing group           |                   |       |
| 31     | Mentor fish processing group          |                   |       |

|          | Action   | Required (Y/N) | Notes |
|----------|--|----------------|-------|
|          |  |                |       |
| 32       | Provide smoking stoves                               |                |       |
| 33       | Link group to existing marketing group               |                |       |
| 34       | Establish new marketing group                        |                |       |
| Enforc   | cement   |                |       |
| 35       | Establish / improve CFi patrolling                   |                |       |
| 36       | Establish / improve fish conservation area guarding  |                |       |
| Monit    |  |                |       |
| 37       | Establish / improve camera trap monitoring           |                |       |
| 38       | Establish / improve daily fish catch monitoring      |                |       |
| 39       | Establish /improve fish conservation area monitoring |                |       |
| 40       | Revegetation monitoring                              |                |       |
| Other    | activities   |                |       |
| 41       | Floodplain revegetation                              |                |       |
| 42       | Fruit tree plantation                                |                |       |
| 43       | Community education                                  |                |       |
| <u> </u> |  | 1              |       |

# កម្រងសំណួរវិភាគស្ថានភាពដើម្បីកសាងសមត្ថភាពសហគមន៍នេសាទ

កម្រងសំណួរវិភាគស្ថានភាពដើម្បីកសាងសមត្ថភាពសហគមន៍សាទ (Community Fisheries Capacity Building)
ត្រូវបានអនុវត្តបន្ទាប់ពីបញ្ចប់ការវិភាគ SWOT ។ ដើម្បីបំពេញកម្រងសំណួររបស់សហគមន៍នេសាទ (CFi) ប្រជាជន
និងអ្នកពាក់ព័ន្ធជាច្រើនត្រូវបានជ្រើសរើសដើម្បីសំភាសន៍ ក្នុងនោះរួមមាន សមាជិកគណៈកម្មការសហគមន៍នេសាទ (CFi) សមាជិកសហគមន៍នេសាទ (CFi) ប្រជាជនមូលដ្ឋានដែលមិនមែនជាសមាជិកសហគមន៍នេសាទ និងមន្ត្រីរដ្ឋាភិបាល។
អ្នកផ្តល់ចម្លើយកួររួមបញ្ហូលនូវភាពខុសគ្នាយ៉ាងទូលំទូលាយនៃអាយុ និងភេទ។ ក្រុមអ្នកសំភាសន៍
ត្រូវបានលើកទឹកចិត្តអោយបំពេញបន្ថែមពីចំណាប់អារម្មណ៍របស់ពួកគេចំពោះ CFi ក្រោមការវាយគម្លៃ និងកត់គ្រាបន្ថែមជងដែរ ដើម្បីផ្តល់ព័ត៌មានលម្អិតសំខាន់ៗដែលមិនគ្រូវបានសាកសួរនៅក្នុងកម្រងសំណួរទាំងនេះ។

| ឈ្មោះសហគមន៍នេសាទ:         |  |
|---------------------------|--|
| ទីតាំង: ភូមិ បុំស្រុកខក្ត |  |
|                           |  |

#### សមាជិកគណ:កម្មការសហគមន៍នេសាទ

| ល.រ | គោត្តនាម និងនាម | ភេទ   | តួនាទី | លេខទំនាក់ទំនង |
|-----|-----------------|-------|--------|---------------|
|     |                 | ប / ស |        |               |
|     |                 | ប / ស |        |               |
|     |                 | ប / ស |        |               |
|     |                 | ប / ស |        |               |
|     |                 | ប / ស |        |               |

ស្ថានភាព និងសកម្មភាពរបស់សហគមន៍នេសាទ \*\* សំណួរទាំងនេះគឺធ្វើគាមលំនាំ គោលការណ៍ណែនាំស្តីពីការផ្តល់ដូន និងគ្រប់គ្រងថវិកាសម្រាប់ដំណើរការសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីនៅកម្ពុជា

|        |  | ច        | ម្តីយ |          | សកម្មភាព   |
|--------|--|----------|-------|----------|--|
| ល.រ    | ស្ថានភាពបច្ចុប្បន្ទរបស់ CFi  | ជាទ/ចាស់ | ទេ    | ផ្សេង    | ·  |
|        |  |          |       | ៗ        |  |
| ស្ថានភ | ាពផ្លូវច្បាប់ រចនាសម្ព័ន្ធ ការគ្រប់គ្រង្គ និងសកម្មភាព                                    | 1        | 1     | <u> </u> |  |
| 1      | តើសហគមន៍នេសាទត្រូវបានចុះបញ្ជីជាផ្លូវការនៅ<br>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហើយឬនៅ? |          |       |          | ទេ - កំពុងដំណើរការចុះឈ្មោះ   |
|        | ក្រសួងកសកម្ម រុក្ខាប្រមាញ នងនេសាទហេយឬនៅ?<br> **  |          |       |          |  |
| 2      | តើព្រំប្រទល់ CFi មានដាក់ផ្លាកសញ្ញាត្រឹមត្រូវរឺទេ??                                       |          |       |          | ទេ _ កែលម្អនូវការកំណត់ព្រំប្រទល់   |
| 3      |  |          |       |          | ទេ _ បង្កើតគណ:កម្មការ  |
|        | តើ CFi មានគណៈកម្មការគ្រប់គ្រងដែរឬទេ?**   |          |       |          |  |
| 4      | តើគណ:កម្មការគ្រប់គ្រង CFi ធ្វើការសកម្មដែររឺទេ?**   |          |       |          | ទេ _ កែទម្រង់គណ:កម្មការ  |
| 5      | តើមានវត្តមានស្ត្រី នៅក្នុងគណ:កម្មការ CFi ទេ?   |          |       |          | 19_  |
|        |  |          |       |          | លើកទឹកចិត្ត/បង្កើតផែនការសម្រាប់ការចូ   |
|        |  |          |       |          | លរួម   |
| 6      | Δ  |          |       |          | ទេ – ពិនិត្យឡើងវិញ ឬរៀបចំផែនការ  |
|        | តើ បច្ចុប្បន្ននេះ CFi មានផែនការគ្រប់គ្រងទេ?**  |          |       |          |  |
| 7      | ត្តើ បច្ចុប្បន្ននេះ CFi មានផែនការសកម្មភាពទេ?   |          |       |          | ទេ _ ពិនិត្យឡើងវិញ ឬរៀបចំដែនការ  |
| 8      | តើ បច្ចុប្បន្ននេះ CFi មានមូនិជិអភិរក្សទេ   |          |       |          | ទេ_ ស្វែងរក់ការបង្កើត  |
|        | (Conservation Trust Fund)?   |          |       |          |  |
| 9      | a  |          |       |          | ជាទ/ចាស់ _   |
|        | គើ CFi គ្រូវការជំនួយជាបន្ត ដើម្បីអនុវត្តការគ្រប់គ្រង                                     |          |       |          | កសាងសមត្ថភាពតាមរយ:ការបណ្តុះ  |
|        | និងផែនការសកម្មភាពរបស់ខ្លួន ដែររឺទេ?  |          |       |          | បណ្តាល   |
| 10     | טאומט ווויחטטעוויוסטייאין יאיי   |          |       |          | المراجعة الم |
| 10     | គើ CFi   |          |       |          | ទេ _ ពិចារណាឡើងវិញអំពីការចូលរួមជាមួយ<br>  CFi  |
|        | PP 1 CI I  |          |       |          | CFI  |
|        | ចាប់អារម្មណ៍លើការដាំដុះឡើងវិញនៅតំបន់ទំនាបលិ  |          |       |          |  |
|        |  |          |       |          |  |
|        | ចទឹកដែររីទេ?   |          |       |          |  |
| 11     | គើ CFi គឺជាសមាជិកនៃក្រុមសម្របសម្រួលជលផល  |          |       |          | 18 -   |
|        | ដែរីទេ?  |          |       |          | សម្របសម្រួលការចូលរួមក្នុងក្រុមសម្របស   |
|        |  |          |       |          | ម្រួលដល់ផល (FCT)   |

|     |   | ច        | ម្ពីយ |            | សកម្មភាព   |
|-----|---|----------|-------|------------|--|
| ល.រ | ស្ថានភាពបច្ចុប្បន្ទរបស់ CFi   | ជាទ/ចាស់ | ទេ    | ផ្សេង<br>១ |  |
| 12  | តើមានជម្លោះរវាង CFi<br>ជាមួយអ្នកខាងក្រៅទាក់ទងនឹងជម្លោះព្រំប្រទល់,<br>ដែននេសាទ, តំបន់វាលស្រែ, រី/និង ការប្រើប្រាស់ទីក? |          |       |            | បាទ/ចាស់ _<br>លើកឡើងជាមួយក្រុមសម្របសម្រួលដលដ<br>លស្រុក   |
| 13  | តើមានជម្លោះនៅក្នុង CFi ជុំវិញការនេសាទ   |          |       |            | បាទ/ចាស់ – ពិភាក្សាបញ្ហាងាមួយ FiA និង<br>CFi   |
| 14  | តំបន់វាលស្រែ និងការប្រើប្រាស់ទឹកដែររីទេ?<br>គើ CFi មានគណនីជនាគារទេ?**   |          |       |            | បានបង្ហាញពដោគដយនាពេលកន្លងមក)<br>ទេ – ផ្តល់វគ្គបណ្តុះបណ្តាលពីហិរញ្ញវត្ថ<br>និងដួយបង្កើតគណនិធនាគារ |
| 15  | តើកណនីជនាការរបស់ CFi<br>មានប្រាក់តំកល់ក្នុងនោះដែររីទេ?  |          |       |            | ទេ _ ជួយ CFi<br>បង្កើតផែនការបង្កើនប្រាក់ដើម្បីងាក់ប្រាក់<br>ចូលក្នុងគណនីរបស់ពួកគេ                |
| 16  | តើគណនីធនាគាររបស់ CFi នៅដំណើរការរីទេ?**  |          |       |            | ទេ _ដួយ CFi<br>បង្កើតផែនការមើម្បីអោយគណនីជនាគាររ<br>បស់ពួកគេអាចដំណើរការឡើងវិញ<br>និងប្រើប្រាស់បាន |
| 17  | គើ CFi មានតំបន់អភិរក្សគ្រី (FCA)ដែរឬទេ?**   |          |       |            | ទេ _ ធ្វើការជាមួយសហគមន៍ និង<br>រដ្ឋបាលដល់ដល់ (FiA) ដើម្បីបង្កើត<br>តំបន់អភិរក្សត្រី(FCA)         |
| 18  | តើព្រំប្រទល់ តំបន់អភិរក្សត្រី មានដាក់ផ្លាកសញ្ញា<br>ត្រឹមត្រូវរីទេ?  |          |       |            | ទេ – កែលម្អការកំណត់ព្រំប្រទល់  |
| 19  | តើ CFi ធ្វើការដាំដុះឡើងវិញវីទេ?   |          |       |            | បាទ/ចាស់ – ស្វែងរកការពង្រីកបន្ថែម;<br>ទេ – កំណត់ពីការចាប់អារម្មណ៍/ឧបសគ្គ                         |
| 20  | សូមផ្តល់មូលហេតុ ថាហេតុអ្វីបានជាអ្នកគិតថា CFi<br>ដំណើរការល្អ ឬមិនដំណើរការល្អ?  |          |       |            | Y / F  |

|     |  | ចេ       | ម្តីយ |            | សកម្មភាព |
|-----|--|----------|-------|------------|----------|
| ល.វ | ស្ថានភាពបច្ចុប្បន្ទរបស់ CFi  | ជាទ/ចាស់ | ទេ    | ផ្សេង<br>១ |          |
| 21  | ប្រសិនបើ CFi គ្រូវការជំនួយដើម្បីអនុវត្តការគ្រប់គ្រង<br>និងជែនការសកម្មភាពរបស់ខ្លួន តើជាជំនួយអ្វីខ្លះ? |          |       |            |          |

# ក្រុមសហគមន៍នៅមូលដ្ឋាន

| ល.្ | សកម្ម<br>(បាទ/ទេ) | ក្រុមសហគមន៍       | ចំនួន | ឆ្នាំបង្កើត | សមាជិកសរុប | សមាជិកស្ត្រី | សកម្មភាព   |
|-----|-------------------|-------------------|-------|-------------|------------|--------------|--|
| 22  |                   | ក្រុមសន្សំប្រាក់  |       |             |            |              | ទេ_កែទម្រង់ ឬ បង្កើតក្រុមសន្សំប្រាក់   |
| 23  |                   | ក្រុមកែច្នៃត្រី   |       |             |            |              | ទេ _ កែទម្រង់ ឬ បង្កើតក្រុមកែច្នៃ  |
| 24  |                   | ក្រុមទីផ្សារក្រី  |       |             |            |              | ទេ – កំណែទម្រង់ ឬបង្កើតក្រុមទីផ្សារ<br>ឬភ្ជាប់ទៅក្រុមទីផ្សារដែលមានស្រាប់                                       |
| 25  |                   | សហគមន៍អេកូទេសចរណ៍ |       |             |            |              | បាទ/ចាស់ _<br>ស្វែងយល់ពីរបៀបដែលក្រុមនេះអាចគាំទ្រ CFi;<br>ទេ -<br>វាយតម្លៃដោយសង្ខេបអំពីសក្តានុពលក្នុងការបង្កើត  |
| 26  |                   | អនុដលព្រៃឈើ       |       |             |            |              | បាទ/ចាំស់ _<br>ស្វែងយល់ពីរបៀបដែលក្រុមនេះអាចគាំទ្រ CFi;<br>ទេ -<br>វាយតម្លៃដោយសង្ខេបអំពីសក្តានុពលក្នុងការបង្កើត |
| 27  |                   | l្រក់កល់ដេខ       |       |             |            |              | បាទ/ចាំស់ _<br>ស្វែងយល់ពីរបៀបដែលក្រុមនេះអាចគាំទ្រ CFi;<br>ទេ -<br>វាយតម្លៃដោយសង្ខេបអំពីសក្តានុពលក្នុងការបង្កើត |
| 28  |                   | ផ្សេងៗ            |       |             |            |              | បាទ/ចាំស់ _<br>ស្វែងយល់ពីរបៀបដែលក្រុមនេះអាចគាំទ្រ CFi;<br>ទេ -<br>វាយតម្លៃដោយសង្ខេបអំពីសក្ដានុពលក្នុងការបង្កើត |

# កំណត់ចំណាំអំពីក្រុមសហគមន៍

បញ្ជីត្រូតពិនិត្យការអនុវត្ត CFi

អ្នកឆ្លើយតបធ្វើការវាយ់តម្លៃសេចក្តីថ្លែងការណ៍ទាំងនេះតាមលក្ខណៈវិនិច្ឆ័យខាងក្រោម ពីលេខ ១ ដល់លេខ ៥:

- 1. មិនយល់ស្របយ៉ាងខ្លាំង;
- 2. មិនយល់ស្រប;
- 3. មិនយល់ស្រប ហើយក៍មិនជំទាស់;
- 4. យល់ស្រប;
- 5. យល់ស្របយ៉ាងខ្លាំង

បន្ទាប់មកពិភាក្សា និងផ្តល់អនុសាសន៍ពីសកម្មភាពដែលមានសក្តានុពលសម្រាប់សេចក្តីថ្លែងការណ៍នីមួយៗ សកម្មភាពដែលបានដាក់ជាស្រមោល គឺសមស្របបំផុតដើម្បីកែលម្អលើចំណុចនីមួយៗនៅក្នុងបញ្ជីត្រួតពិនិត្យការអនុវត្តរបស់សហគមន៍នេសាទដែលបានលើកឡើងនៅក្នុងតារាងនេះ។ ជំនួយផ្នែកហិរញ្ញវត្ថា/បរិក្ខាររួមមានការបង្កើតមូលនិធិអភិរក្សនេសាទសហគមន៍ (ខ្នាតតូច) និងមូលនិធិអភិរក្សក្រុមសន្សំ

និងមូលនិជិទ្រប់គ្រងភ្លើងឆេះព្រៃផ្នែកលើសហគមន៍ (CBFiM) ។

| ល <u>.</u><br>រ | បញ្ជីគ្រួតពិនិត្យការអនុវ<br>ត្ត CFi  | ការ<br>វា ២ ត អ្ន | កំណែ<br>ទម្រ<br>ង់<br>CFiC | ការគ្រ<br>ប់គ្រង<br>/ផែន<br>ការស<br>កម្មភា<br>ព | ជំនួយ<br>ហិរញ្ញវ<br>ត្ត(បរិ<br>ក្ខារ | ការប<br>ណ្ដុះប<br>ណ្ដាលCFi<br>C | ការអ<br>ប់រំស<br>ហគម<br>ន៍ | ការ<br>ល្បា<br>ត | FCT | ការ<br>ចិញ្ចី<br>មជីវិ<br>ត | CBFIM | កំណត់សំគាល់ |
|-----------------|--|-------------------|----------------------------|---|--------------------------------------|---------------------------------|----------------------------|------------------|-----|-----------------------------|-------|-------------|
| គណ              | ្រកម្មការ CFi  |                   |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 29              | គណៈកម្មការ CFi<br>ធ្វើការគ្រប់គ្រង CFi<br>ប្រកបដោយប្រសិទ្ធភាព។                   |                   |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 30              | សមាជិកគណៈកម្មការ<br>CFi<br>មានបទពិសោធន៍គ្រប់<br>គ្រាន់ក្នុងការគ្រប់គ្រង<br>CFi ។ |                   |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 31              | សមាជិកគណ:កម្មការ<br>CFi<br>តែងតែបង្ហាញពីការទទួ                                   |                   |                            |   |                                      |                                 |                            |                  |     |                             |       |             |

| ល. | បញ្ជីគ្រួតពិនិត្យការអនុវ<br>ត្ក CFi   | ការ<br>វា<br>យ<br>ត<br>ម្លៃ | កំណែ<br>ទម្រ<br>ង់<br>CFiC | ការគ្រ<br>ប់គ្រង<br>/ផែន<br>ការស<br>កម្មភា<br>ព | ជំនួយ<br>ហិរញ្ញវ<br>ត្ត/បរិ<br>ក្ខារ | ការប<br>ណ្ដុះប<br>ណ្ដាលCFi<br>C | ការអ<br>ប់រំស<br>ហគម<br>ន៍ | ការ<br>ល្បា<br>គ | FCT | ការ<br>ចិញ្ចី<br>មជីវិ<br>គ | CBFiM | កំណត់សំគាល់ |
|----|---|-----------------------------|----------------------------|---|--------------------------------------|---------------------------------|----------------------------|------------------|-----|-----------------------------|-------|-------------|
|    | លខុសត្រូវ<br>និងតម្លាភាពរបស់ពួកគេ<br>។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 32 | គណៈកម្មការ CFi<br>គ្រប់គ្រងថវិកា<br>និងសកម្មភាពប្រកបដោ<br>យកម្លាភាព។                                    |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 33 | គណៈកម្មការ CFi<br>បើកកិច្ចប្រជុំជាទៀងទា<br>ត់ជាមួយសមាជិក<br>ដើម្បីធ្វើបច្ចុប្បន្នភាពការ<br>ងាររបស់ CFi។ |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 34 | គណៈកម្មការ CFi<br>ធ្វើការចុះសម្រុងល្អជាមួយ<br>សមាជិក CFi ទាំងអស់។                                       |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 35 | គណៈកម្មការ CFi<br>ធ្វើការចុះសម្រុងល្អជាមួយ<br>អាផ្លាធរមូលដ្ឋាន។   |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 36 | គណៈកម្មការ CFi<br>ធ្វើការចុះសម្រុងល្អជាមួយ<br>អង្គការក្រៅរដ្ឋាភិបាល។                                    |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 37 | គណៈកម្មការ CFi<br>ដោះស្រាយដម្លោះនៅក្នុង<br>CFiប្រកបដោយជោគជ័យ<br>។                                       |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 38 | គណៈកម្មការ CFi<br>អាចបង្កើតផែនការគ្រប់<br>គ្រងដោយខ្លួនឯងបាន។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |

| ល.   | បញ្ចីត្រួតពិនិត្យការអនុវ<br>ត្ត CFi   | ការ<br>វា<br>យ<br>ម<br>ម្លៃ | កំណែ<br>ទម្រ<br>ង់<br>CFiC | ការគ្រ<br>ប់គ្រង<br>/ផែន<br>ការស<br>កម្មភា<br>ព | ជំនួយ<br>ហិរញ្ញវ<br>ត្ត/បរិ<br>ក្ខារ | ការប<br>ណ្ដុះប<br>ណ្ដាលCFi<br>C | ការអ<br>ប់រំស<br>ហគម<br>ន៍ | ការ<br>ល្បា<br>ត | FCT | ការ<br>ចិញ្ចី<br>មនីវិ<br>គ | СВБІМ | កំណត់សំគាល់ |
|------|---|-----------------------------|----------------------------|---|--------------------------------------|---------------------------------|----------------------------|------------------|-----|-----------------------------|-------|-------------|
| 39   | គណៈកម្មការ CFi<br>កំពុងអនុវត្តផែនការគ្រ<br>ប់គ្រងរបស់ពួកគេប្រកប<br>ដោយប្រសិទ្ធភាព។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 40   | គណៈកម្មការ CFi<br>កំពុងគ្រប់គ្រងការនេសា<br>ទខុសច្បាប់<br>និងការកាប់ឈើខុសច្បា<br>ប់។ |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 41   | គណៈកម្មការ CFi<br>ធ្វើការល្បាតទៀតទាត់។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 42   | គណៈកម្មការ CFi<br>អាចសរសេររបាយការណ៍<br>ហិរញ្ញវត្ថា។                                 |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 43   | កណៈកម្មការ CFi<br>អាចសរសេរគម្រោងស្នើសុំ<br>ថវិកា។                                   |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| ការគ | កាំទ្រ CFi  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 44   | CFi<br>ត្រូវបានគាំទ្រដោយសមា<br>ជិក CFi ។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 45   | ប្រជាជនមូលដ្ឋានដែលមិ<br>នមែនជាសមាជិក CFi<br>ភាំទ្រ CFi.                             |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 46   | CFi<br>ត្រូវបានគាំទ្រដោយអាជ្ញា<br>ធរមូលដ្ឋាន<br>និងរដ្ឋបាលដលផល។                     |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |

| ល <u>.</u><br>រ | បញ្ជីគ្រួតពិនិត្យការអនុវ<br>ត្ត CFi   | ការ<br>វា<br>យ<br>មេដ្ត | កំណែ<br>ទម្រ<br>ង់<br>CFiC | ការគ្រ<br>ប់គ្រង<br>/ផែន<br>ការស<br>កម្មភា<br>ព | ជំនួយ<br>ហិរញ្ញវ<br>ត្ត/បរិ<br>ក្ខារ | ការប<br>ណ្ដុះប<br>ណ្ដាលCFi<br>C | ការអ<br>ប់រំស<br>ហគម<br>ន៍ | ការ<br>ល្បា<br>ត | FCT | ការ<br>ចិញ្ចី<br>មឌីវិ<br>គ | CBFiM | កំណត់សំគាល់ |
|-----------------|---|-------------------------|----------------------------|---|--------------------------------------|---------------------------------|----------------------------|------------------|-----|-----------------------------|-------|-------------|
| 47              | CFi<br>ត្រូវបានគាំទ្រដោយអង្គ<br>ការក្រៅរដ្ឋាភិបាលក្នុងស្រុ<br>កា                              |                         |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 48              | CFi<br>ត្រូវបានគាំទ្រដោយអង្គ<br>ការក្រៅរដ្ឋាភិបាលអន្តរ<br>ជាតិ។                               |                         |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 49              | គណៈកម្មការសហគមន៍<br>ត្រូវបានអញ្ជើញអោយចែ<br>ករំលែកបទពិសោធន៍រប<br>ស់ពួកគេជាមួយអ្នកផ្សេង<br>ទៀត។ |                         |                            |   |                                      |                                 |                            |                  |     |                             |       |             |
| ការគ            | ាំទ្រសង្គម និងសេដ្ឋកិច្ច  |                         |                            | <u>'</u>  |                                      |                                 |                            |                  |     |                             |       |             |
| 50              | CFi បានជួយសមាជិក<br>CFi ក្នុងសង្គម<br>(ឧទាហរណ៍ សុខភាព<br>ការអប់រំ អនាម័យ<br>ទឹកស្អាត ៘)       |                         |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 51              | CFi បានជួយសមាជិក<br>CFi ខាងផ្នែកសេដ្ឋកិច្ច<br>(ឧទាហរណ៍ ផ្តល់ប្រាក់កំចី<br>។ល។)                |                         |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 52              | CFi<br>លើកទឹកចិត្តស្ត្រីអោយចូ<br>លរួមជាសមាជិក។  |                         |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 53              | CFi<br>មានថវិកាគ្រប់គ្រាន់ក្នុង<br>គណនីជនាគារ   |                         |                            |   |                                      |                                 |                            |                  |     |                             |       |             |

| ល.<br>រ | បញ្ចីត្រួតពិនិត្យការអនុវ<br>គ្គ CFi  | ការ<br>វា<br>យ<br>ទ<br>ម្លៃ | កំណែ<br>ទម្រ<br>ង់<br>CFiC | ការគ្រ<br>ប់គ្រង<br>/ផែន<br>ការស<br>កម្មភា<br>ព | ជំនួយ<br>ហិរញ្ញវ<br>ត្ត/បរិ<br>ក្ខារ | ការប<br>ណ្ដុះប<br>ណ្ដាលCFi<br>C | ការអ<br>ប់រំស<br>ហគម<br>ន៍ | ការ<br>ល្បា<br>ត | FCT | ការ<br>ចិញ្ចី<br>មជីវិ<br>គ | CBFiM | កំណត់សំគាល់ |
|---------|--|-----------------------------|----------------------------|---|--------------------------------------|---------------------------------|----------------------------|------------------|-----|-----------------------------|-------|-------------|
|         | ដើម្បីអាចអោយពួកគេអ<br>នុវត្តផែនការគ្រប់គ្រងរប<br>សំពួកគេ។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 54      | CFi មានក្រុមសន្ប៉ូប្រាក់<br>ដើម្បីផ្តល់ការគាំទ្រ<br>និងការផ្តល់មូលនិធិបន្ថែ<br>ម   |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| សកា     | ម្មភាពសហគមន៍នេសាទ (C   | Fi)                         |                            |   |                                      |                                 |                            | T                |     |                             |       |             |
| 55      | គណៈកម្មការ CFi<br>និងសមាជិកធ្វើការគ្រប់<br>គ្រងលើភ្លើងនេះព្រៃ។   |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 56      | អាថ្មាធរម៉ូលដ្ឋានគាំទ្រ<br>CFi<br>ក្នុងការគ្រប់គ្រងភ្លើង<br>នេះព្រៃ។   |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 57      | CFi<br>បានបង្កើតផែនការសក<br>មភាពភើងឆេះព្រៃ។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 58      | ដែនការសកម្មភាពភ្លើង<br>នេះព្រៃរបស់ CFi<br>ត្រូវបានកំពុងអនុវត្តប្រ<br>កបដោយប្រសិទ្ធិភាព។  |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |
| 59      | កិច្ចសហប្រតិបត្តិការវាង<br>អាផ្លាធរមូលង្ខាន និង<br>CFi<br>ក្នុងការប្រយុទ្ធប្រឆាំងនឹ<br>ងភ្លើងនេះព្រៃខុសច្បាប់<br>គឺមានប្រសិទ្ធភាព។ |                             |                            |   |                                      |                                 |                            |                  |     |                             |       |             |

|                 |  |                              |                      | សកម្មភាព  |                                      |                                 |                            |                  |     |                             |       |             |
|-----------------|--|------------------------------|----------------------|---|--------------------------------------|---------------------------------|----------------------------|------------------|-----|-----------------------------|-------|-------------|
| ល <u>.</u><br>រ | បញ្ជីគ្រួគពិនិត្យការអនុវ<br>គ្គ CFi  | ការ<br>វ៉ា<br>យ<br>ត<br>ម្លៃ | កំណែ<br>ទម្រ<br>CFiC | ការគ្រ<br>ប់គ្រង<br>/ផែន<br>ការស<br>កម្មភា<br>ព | ជំនួយ<br>ហិរញ្ញវ<br>ត្ថ/បរិ<br>ក្ខារ | ការប<br>ណ្ដុះប<br>ណ្ដាលCFi<br>C | ការអ<br>ប់រំស<br>ហគម<br>ន៍ | ការ<br>ល្បា<br>ត | FCT | ការ<br>ចិញ្ចឹ<br>មជីវិ<br>ត | CBFiM | កំណត់សំគាល់ |
| 60              | មានការនេសាទខុសច្បា<br>ប់កើតឡើងនៅក្នុងតំប<br>ន់ CFi។  |                              |                      |   |                                      |                                 |                            |                  |     |                             |       |             |
| 61              | កណៈកម្មការ CFi<br>កំពុងធ្វើការគ្រប់គ្រងការ<br>នេសាទខុសច្បាប់។  |                              |                      |   |                                      |                                 |                            |                  |     |                             |       |             |
| 62              | កិច្ចសហប្រតិបត្តិការវាង<br>អាង្គាធរមូលង្ខាន និង<br>CFi<br>ក្នុងការប្រយុទ្ធប្រឆាំងនឹ<br>ងការនេសាទខុសច្បាប់គឺ<br>មានប្រសិទ្ធភាព។ |                              |                      |   |                                      |                                 |                            |                  |     |                             |       |             |

# ការគាំទ្ររបស់អង្គការក្រៅរឌ្ឋាភិបាល

រាយនាមឈ្មោះអង្គការក្រៅរដ្ឋាភិបាលដែលបានធ្វើការ ឬកំពុងធ្វើការងាមួយ CFi និង តើពួកគេកំពុងធ្វើការលើរឿងអ្វីខ្លះ?

| ល.រ  | អង្គការក្រៅរដ្ឋាភិបាល | រយៈពេលគាំទ្រ<br>(ឆ្នាំ) | សកម្មភាព |
|------|-----------------------|-------------------------|----------|
| 63.1 |                       |                         |          |
| 63.2 |                       |                         |          |
| 63.3 |                       |                         |          |
| 63.4 |                       |                         |          |

# ជំនួយខាងក្រៅ

តើ CFi បានទទួលជំនួយពីខាងក្រៅរីទេ? សូមផ្ដល់ព័ត៌មានលម្អិត។

| ល.រ | ការគាំទ្រ             | ភាពញឹកញាប់នៃការគាំទ្រ (ចំនួនដងក្នុងមួយឆ្នាំ) | ចំនួនទឹកប្រាក់សរុបដែលទទួល <b>បានក្នុងមួ</b> យឆ្នាំ |
|-----|-----------------------|--|--|
| 64  | រដ្ឋាភិបាល            |  |  |
| 65  | អង្គការក្រៅរដ្ឋាភិបាល |  |  |
| 66  | ដ្បេងៗ                |  |  |

# ទ្រព្យសម្បត្តិ និងឧបករណ៍ របស់ CFi

| ល.្  | COME CO CO PART CONTÓ             | *aa   | តម្លៃឯកតា /          | លក្ខខណ្ឌ |     |     |     |  |
|------|-----------------------------------|-------|----------------------|----------|-----|-----|-----|--|
|      | ទ្រព្យសម្បត្តិ និងឧបករណ៍          | ចំនួន | តម្លៃឯកតា /<br>តម្លៃ | दु       | ស្ព | អន់ | ខូច |  |
| 67   | ការិយាល័យ CFi                     |       |                      |          |     |     |     |  |
| 68   | ម៉ូតូទឹក                          |       |                      |          |     |     |     |  |
| 69   | វិទ្យាទាក់ទង                      |       |                      |          |     |     |     |  |
| 70   | <u>ម៉ាស៊ី</u> ន៥ភ                 |       |                      |          |     |     |     |  |
| 71   | ទូរស័ព្ទទាក់ទង ធម្មតា             |       |                      |          |     |     |     |  |
| 72   | ទូរស័ព្ទទាក់ទងទំនើប (Smart phone) |       |                      |          |     |     |     |  |
| 73   | ព៌ល                               |       |                      |          |     |     |     |  |
| 74   | កែរយឺត                            |       |                      |          |     |     |     |  |
| 75   | ទីតាំងស្ថានីយអភិរក្ស              |       |                      |          |     |     |     |  |
| 76   | ស្លាកសញ្ញាសហគមន៍នេសាទ             |       |                      |          |     |     |     |  |
| 77   | អារំពោងសុវត្ថិភាព/អារការពារ       |       |                      |          |     |     |     |  |
| 78.1 | ផ្សេងៗ                            |       |                      |          |     |     |     |  |
| 78.2 | ផ្សេងៗ                            |       |                      |          |     |     |     |  |
| 78.3 | ផ្សេងៗ                            |       |                      |          |     |     |     |  |
| 78.4 | <b>ដ្យេងៗ</b>                     |       |                      |          |     |     |     |  |

#### ឧបករណ៍ពន្លត់អគ្គីភ័យ របស់ CFi

| ល.រ | ទ្រព្យសម្បត្តិ និងឧបករណ៍                                  | ចំនួន | តម្លែឯកតា / |     | លវុ | ្ទិខណ្ឌ |     |
|-----|---|-------|-------------|-----|-----|---------|-----|
|     |   |       | ក់ម្លែ      | ਲੂੰ | ស្ព | អន់     | ខូច |
| 79  | ម៉ាស៊ីបូមទឹក  |       |             |     |     |         |     |
|     |   |       |             |     |     |         |     |
| 80  | បំពង់បូមទឹក (Suction hose)                                |       |             |     |     |         |     |
| 81  | ក្បាលតម្រងភ្ជាប់បំពង់បូមទឹក (Suction hose filter)         |       |             |     |     |         |     |
| 82  | ទុយោពន្លត់ភ្លើង (Fire attack hose)                        |       |             |     |     |         |     |
| 83  | ក្បាលបាញ់ភ្ជាប់ទៅបំពង់ពន្លត់អគ្គីភ័យ (Fire hose nozzle)   |       |             |     |     |         |     |
| 84  | ធុងបាញ់ព្រមទាំងឆ្នាំងសាក (Spray tank with battery engine) |       |             |     |     |         |     |
| 85  | ធុងបាញ់ព្រមទាំងស្នាប់ដៃ (Spray tank with hand pump)       |       |             |     |     |         |     |
| 86  | ស្បែកជើងកវែង  |       |             |     |     |         |     |
| 87  | របាំងមុខ  |       |             |     |     |         |     |
| 88  | ស្រោមឌៃ   |       |             |     |     |         |     |
| 90  | ម្មកការពារ  |       |             |     |     |         |     |
| 91  | រ៉ែនតាការពារភ្នែក   |       |             |     |     |         |     |
| 92  | ខោអៀម   |       |             |     |     |         |     |
| 93  | កាំបិតវែង   |       |             |     |     |         |     |
| 94  | វិទ្យុទាក់ទង (Two-way radio intercom)                     |       |             |     |     |         |     |
| 95  | ទូរស័ព្ទទំនើប (Smartphone)                                |       |             |     |     |         |     |
| 96  | ថ្លៃសេវាទូរស័ព្ទប្រចាំខែ (Monthly Repaid phone fee)       |       |             |     |     |         |     |
| 97  | ង្ហាកសញ្ញាព័ត៌មានភ្លើងនេះ (Fire information sign boards)  |       |             |     |     |         |     |

ការបណ្តុះបណ្តាលខាងក្រៅ

| ល.្   | វគ្គបណ្តុះបណ្តាល   | ន្ទាំ | អ្នកបណ្តុះបណ្តាល | ថ្មី/ត្រូវការកែប្រែវគ្គបណ្តុះបណ្តា<br>ល<br>ជាទ/ទេ |  |  |  |  |  |  |
|-------|--|-------|------------------|---|--|--|--|--|--|--|
| ការប  | ការបណ្តុះបណ្តាលគណៈកម្មការ CFi  |       |                  |   |  |  |  |  |  |  |
| 98    | សំណើសុំ និងការសរសេររបាយការណ៍   |       |                  |   |  |  |  |  |  |  |
| 99    | ច្បាប់ដល់ផល  |       |                  |   |  |  |  |  |  |  |
| 100   | ,  |       |                  |   |  |  |  |  |  |  |
|       | យេនឌ័រ ក្នុងការក្រប់ក្រងធនធានធម្មជាតិ<br>ការគ្រប់គ្រងហិរព្ធវត្ថសម្រាប់មូលនិធិអភិរក្ស |       |                  |   |  |  |  |  |  |  |
| 101   |  |       |                  |   |  |  |  |  |  |  |
|       | (Trust funds)  |       |                  |   |  |  |  |  |  |  |
| 102   | វគ្គបណ្តុះបណ្តាល សង្កេតតាមងានការចាប់ត្រឹ   |       |                  |   |  |  |  |  |  |  |
| 103   | វគ្គបណ្តុះបណ្តាលពីការល្ឃាត SMART patrol  |       |                  |   |  |  |  |  |  |  |
| 104   | វគ្គបណ្តុះបណ្តាលពីការដាក់ពង្រាយអន្ទាក់កាមេរ៉ា  |       |                  |   |  |  |  |  |  |  |
|       | (Camera trap)  |       |                  |   |  |  |  |  |  |  |
| 105   | វគ្គបណ្តុះបណ្តាលការដាំដើមឈើឡើងវិញ  |       |                  |   |  |  |  |  |  |  |
| ក្រុម | សន្សំប្រាក់  |       |                  |   |  |  |  |  |  |  |
| 106   | បញ្ជីកត់ត្រា   |       |                  |   |  |  |  |  |  |  |
| 107   | ការបង្កើតអាជីវកម្មខ្នាតតូច   |       |                  |   |  |  |  |  |  |  |
| 108   | មូលដ្ឋានគ្រឹះនៃផែនការអាជីវកម្ម   |       |                  |   |  |  |  |  |  |  |
| 109   | សមគុល្យ និងការបិទក្រុមសន្សំប្រចាំឆ្នាំ   |       |                  |   |  |  |  |  |  |  |

ការកែច្នៃត្រី

| លរ   |   | ចម្លើ    |    |        | សកម្មភាព   |
|------|---|----------|----|--------|--|
| PO.4 |   | បាទ/ចាស់ | ខេ | ផ្សេងៗ |  |
| 110  | តើអ្នកភូមិមានកែច្នៃត្រីទេ?                |          |    |        | បាទ/ចាស់_ ពិនិត្យមើលការអនុវត្តទៅនឹងការណែនាំ; ទេ_<br>បង្កើតចំណាប់អារម្មណ៍លើដំណើរការកែច្នៃត្រី     |
| 111  | តើអ្នកភូមិកែច្នៃត្រីជាសមូហភាព<br>ដែរវិទេ? |          |    |        | បាទ/ចាស់ _ ពិនិត្យឡើងវិញ/កែលម្អការអនុវត្ត<br>និងភ្ជាប់ទៅក្រុមទីផ្សារ; ទេ _ បង្កើតក្រុមកែច្នៃត្រី |

## ជីវចម្រះ

| លរ  | ស្ថានភាពបច្ចុប្បន្ន របស់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ | នៅដដែល | បានកែ | ខូចខាត | ហេតុផលសម្រាប់ស្ថានភាពបច្ចុ |
|-----|--|--------|-------|--------|----------------------------|
|     | នៅសហគមន៍នេសាទ  |        | ប្រែ  | 5      | ប្បន្ន                     |
|     |  |        | Ü     |        | <b>ಎ</b> 4                 |
|     |  |        |       |        |                            |
| 112 | ព្រៃលិចទឹក   |        |       |        |                            |
|     |  |        |       |        |                            |
| 113 | នេសាទ  |        |       |        |                            |
| 113 | 101010   |        |       |        |                            |
|     |  |        |       |        |                            |
| 114 | ស្តុកត្រី មេពូដ  |        |       |        |                            |
|     |  |        |       |        |                            |
|     |  |        |       |        |                            |
| 115 | ជនធានក្នុងទឹកផ្សេងទៀត (ឧទាហរណ៍ ខ្យង ពស់ ជាដើម)         |        |       |        |                            |
|     |  |        |       |        |                            |
|     |  |        |       |        |                            |
| 116 | ហ្លូងសត្វស្លាប   |        |       |        |                            |
|     |  |        |       |        |                            |
|     |  |        |       |        |                            |
| 117 | ថនិកសត្វ (ភេ, ឆ្មាងាវ, ទោច, ស្វា ជាដើម)                |        |       |        |                            |
|     |  |        |       |        |                            |
|     |  |        |       |        |                            |
| 118 | គុណភាពទឹក  |        |       |        |                            |
|     |  |        |       |        |                            |
|     |  |        |       |        |                            |
|     |  |        |       |        |                            |

**បញ្ចីគ្រួតពិនិត្យការវាយតម្លៃប្រព័ន្ធអេកូឡូស៊ី** អ្នកឆ្លើយតបធ្វើការវាយតម្លៃសេចក្តីថ្លែងការណ៍ទាំងនេះតាមលក្ខណៈវិនិច្ឆ័យខាងក្រោម ពីលេខ ១ ដល់លេខ ៥: ១.មិនយល់ស្របយ៉ាងខ្លាំង;

២ មិនយល់ស្រប;

ា. មិនយល់ស្រប ហើយក៍មិនជំទាស់;

៤. យល់ស្រប់;

៥ យល់ស្របយ៉ាងខ្លាំង

បន្ទាប់មកពិភាក្សា និងផ្តល់អនុសាន៍ពីសកម្មភាពដែលមានសក្តានុពលសម្រាប់សេចក្តីថ្លែងការណ៍នីមួយៗ។ សកម្មភាពដែលបានដាក់ជាស្រមោល គឺសម្យស់បបំផុតដើម្បីកែលមូលើចំណុចនីមួយៗនៅក្នុងបញ្ជីត្រុតពិនិត្យការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីដែលបានលើកឡើងនៅក្នុងតារាងនេះ។

| l      |   | 1 E                 | <b>⊅</b>                                    |                         | <u></u><br>សកម្មុរ |                  |                | น   | 41                         | កំណត់សំគាល់ |
|--------|---|---------------------|---|-------------------------|--------------------|------------------|----------------|-----|----------------------------|-------------|
| ល.រ    | បញ្ជីគ្រួតពិនិត្យការវាយតម្លៃប្រព័ន្ធ<br>អេកូឡូស៊ី   | ការ<br>វាយ<br>តម្លៃ | ខ្លាំដុះ<br>ឡើងវិញ<br>នៅទ់នា<br>បលិចទី<br>ក | ការដាំ<br>ឈើហូ<br>បផ្ដែ | CBFiM              | ការ<br>ល្បា<br>ទ | ផ្ទាក<br>សញ្ញា | FCT | ការអ<br>ប់រំស<br>ហគ<br>មន៍ |             |
| សេវ៉ាវ | កម្មគាំទ្ររបស់ប្រព័ន្ធអេកូឡូស៊ី   |                     |   |                         |                    |                  |                |     |                            |             |
| 119    | តំបន់អភិរក្សត្រីសហគមន៍ CFi<br>មានទំហំផល្លម  |                     |   |                         |                    |                  |                |     |                            |             |
| 120    | តំបន់អភិរក្សីត្រីសហគមន៍<br>មានការរីដស្លួតនៅ<br>រដូវប្រាំង   |                     |   |                         |                    |                  |                |     |                            |             |
| 121    | តំបន់អភិរក្សត្រីសហគមន៍  |                     |   |                         |                    |                  |                |     |                            |             |
| 122    | ត្រូវបានការយើងមួ<br>ក្រៅពីតំបន់អភិរក្សត្រីសហគមន៍ CFi<br>មានប្រព័ន្ធស្ទឹង/ព្រែក អូរ<br>និងបឹង/ត្រពាំង<br>ធម្មជាតិជាច្រើនទៀត<br>ដែលជាជំរកត្រីយ៉ាងសំខាន់ |                     |   |                         |                    |                  |                |     |                            |             |
| 123    | ប្រព័ន្ធស្ទឹង/ព្រែក អូរ និងបឹង/ត្រពាំង<br>ជម្មជាតិទាំងនេះ<br>គីរីងស្លួកនៅរដូវប្រាំង   |                     |   |                         |                    |                  |                |     |                            |             |
| សេវ៉ាវ | <u> </u>  |                     |   |                         |                    | 1                |                |     |                            | _           |
| 124    | គុណភាពទឹកនៅក្នុង CFi<br>គឺល្អនៅរដូវប្រាំង   |                     |   |                         |                    |                  |                |     |                            |             |

|        |   | សកម្មភាព កំណត់សំគាល់ |   |                         |       |                  |                |     |                            |  |
|--------|---|----------------------|---|-------------------------|-------|------------------|----------------|-----|----------------------------|--|
| ល.្    | បញ្ចីត្រួតពិនិត្យការវាយតម្លៃប្រព័ន្ធ<br>អេកូឡូស៊ី   | ការ<br>វាយ<br>តម្លៃ  | ខាំដុះ<br>ឡើងវិញ<br>នៅទំនា<br>បលិចទី<br>ក | ការនាំ<br>ឈើហូ<br>បផ្ដែ | CBFiM | ការ<br>ល្បា<br>ទ | ផ្លាក<br>សញ្ញា | FCT | ការអ<br>ប់រំស<br>ហគ<br>មន៍ |  |
| 125    | ទឹកនៅក្នុង CFi កែងកែថ្លា<br>ហើយមិនមានការកំទេចកំណរ   |                      |   |                         |       |                  |                |     |                            |  |
| 126    | សហគមន៍មូលដ្ឋានគឺជាប្រភពបង្កសំ<br>ខាន់នៃការបំពុលទីក  |                      |   |                         |       |                  |                |     |                            |  |
| 127    | នៅពេលទឹកឡើងខ្ពស់ គឺមានត្រី<br>ច្រើនសម្រាប់ចាប់  |                      |   |                         |       |                  |                |     |                            |  |
| 128    | សមាជិក CFi ត្រូវចេញទៅក្រៅតំបន់<br>CFi ដើម្បីចាប់គ្រី  |                      |   |                         |       |                  |                |     |                            |  |
| 129    | សមាជិក CFi<br>អាចស្វែងរកអាហារ/បន្លែយ៉ាងងាយស្រួ<br>លនៅក្នុងតំបន់ CFi   |                      |   |                         |       |                  |                |     |                            |  |
| 130    | សមាជិក CFi អាចស្វែងរកអុសឌុត<br>យ៉ាងងាយស្រួលនៅក្នុងតំបន់ CFi   |                      |   |                         |       |                  |                |     |                            |  |
| 131    | ក្រៅពីគ្រី<br>គឺមានប្រភេទសត្វនៅក្នុងទឹកជាច្រើន<br>ដូចជា បង្គា/កំពីស កង្កែប<br>ខ្យង/លៀស ពស់ជាដើម នៅក្នុងតំបន់<br>CFi |                      |   |                         |       |                  |                |     |                            |  |
| និយ័ទ  | កម្មប្រព័ន្ធអេកូឡូស៊ី   |                      |   |                         |       |                  |                |     |                            |  |
| 132    | ព្រៃលិចទឹកដួយការពារភូមិរបស់អ្នកពី<br>ខ្យល់ព្យុះ   |                      |   |                         |       |                  |                |     |                            |  |
| 133    | ទឹកជំនន់ជំមិនដែលកើតមាននៅក្នុង<br>CFi.   |                      |   |                         |       |                  |                |     |                            |  |
| 134    | ស្ថានភាពគ្រោះរាំងសួតមិនដែលកើត<br>ឡើងនៅក្នុង CFi ទេ  |                      |   |                         |       |                  |                |     |                            |  |
| ស្ថានរ | ភាពព្រៃលិចទឹ <b>ក</b>   |                      |   |                         |       |                  |                |     |                            |  |
| 135    | ព្រៃលិចទឹកនៅក្នុង CFi<br>ត្រូវបានការពារយ៉ាងល្អ  |                      |   |                         |       |                  |                |     |                            |  |
| 136    | មានការកាប់លើខុសច្បាប់និងការ<br>ឈូសនាយព្រៃលិចទឹកនៅក្នុង CFi  |                      |   |                         |       |                  |                |     |                            |  |

|     |  | សកម្មភាព            |   |                         |       |                  |                |     | កំណត់សំគាល់                |  |
|-----|--|---------------------|---|-------------------------|-------|------------------|----------------|-----|----------------------------|--|
| ល.្ | បញ្ជីគ្រុតពិនិត្យការវាយតម្លៃប្រព័ន្ធ<br>អេកូឡូស៊ី  | ការ<br>វាយ<br>តម្លៃ | ខាំដុះ<br>ឡើងវិញ<br>នៅទំនា<br>បលិចទី<br>ក | ការនាំ<br>ឈើហូ<br>បផ្ដែ | CBFiM | ការ<br>ល្បា<br>គ | ផ្លាក<br>សញ្ញា | FCT | ការអ<br>ប់រំស<br>ហគ<br>មន៍ |  |
| 137 | ការពារព្រៃលិចទឹក ដួយរក្សាស្លុកត្រី                 |                     |   |                         |       |                  |                |     |                            |  |
| 138 | ព្រៃលិចទឹកនៅក្នុង CFi<br>ជារឿយៗនេះនៅ<br>រដូវប្រាំង |                     |   |                         |       |                  |                |     |                            |  |
| 139 | ភ្លើងនេះព្រៃនៅក្នុង CFi<br>គឺបង្កឡើងដោយមនុស្ស      |                     |   |                         |       |                  |                |     |                            |  |

ស្ថានភាពព្រៃលិចទឹក

| ្លិល.រ | ផ្ទៃដីព្រៃលិចទឹកសរុប<br>(ហិចតា) | ផ្ទៃដីព្រៃលិចទឹកដែលនេះ<br>(ហិចគា) | ផ្ទៃដីដាំដុះឡើងវិញ<br>(ហិចតា) | ផ្ទៃដីគ្រោងនឹងដាំដុះឡើងវិញ<br>(ហិចតា) |
|--------|---------------------------------|-----------------------------------|-------------------------------|---------------------------------------|
| 140    |                                 |                                   |                               |                                       |
|        |                                 |                                   |                               |                                       |

### តំបន់អភិរក្ស

| ល.្ | <b>U</b>            | ďsů (ha) (                |        | ស្ថានភាព  |        |  |  |  |  |  |
|-----|---------------------|---------------------------|--------|-----------|--------|--|--|--|--|--|
|     | ក្រ <del>ងេ</del> ទ | ទំហំ (ha)/<br>ប្រវែង (km) | នៅដដែល | បានកែប្រែ | ខូចខាត |  |  |  |  |  |
| 141 | អាង/អន្លង់ទឹកជ្រៅ   |                           |        |           |        |  |  |  |  |  |
| 142 | ទន្លេ/ស្ទឹង/ព្រែក   |                           |        |           |        |  |  |  |  |  |
| 143 | បឹងធម្មជាតិ         |                           |        |           |        |  |  |  |  |  |
| 144 | បឹងធម្មជាតិ         |                           |        |           |        |  |  |  |  |  |
| 145 | គ្រពាំង/ស្រះ ជីក    |                           |        |           |        |  |  |  |  |  |
| 146 | កោះ                 |                           |        |           |        |  |  |  |  |  |

**ផែនការអភិវឌ្ឍន៍ការកសាងសមត្ថភាពសហគមន៍នេសាទ** ព័ត៌មានដែលទទួលបានក្នុងកម្រងសំណួរនៃការវិភាគស្ថានភាពគឺ ប្រសិនបើសហគមន៍ត្រូវបានជ្រើសរើសជាដៃគូ បន្ទាប់មកត្រូវប្រើដើម្បីកសាងសមត្ថភាពសហគមន៍នេសាទដោយប្រើការាងខាងក្រោម

| ល.រ    | សកម្មភាព   | កម្រូវអោយឆ្លើយ<br>(បាទ/ទេ) | កំណត់សំគាល់ |
|--------|--|----------------------------|-------------|
| ការទ្រ | ។ប់គ្រង CFi  |                            |             |
| 1      | ការចុះឈ្មោះ CFi  |                            |             |
| 2      | កំណែទម្រង់គណ:កម្មការ CFi                                       |                            |             |
| 3      | រៀបចំ ឬកែសម្រួលផែនការគ្រប់គ្រងរបស់ CFi                         |                            |             |
| 4      | រៀបចំ ឬកែសម្រួលផែនការសកម្មភាពរបស់ CFi                          |                            |             |
| 5      | បង្កើតមូលនិធិអភិរក្សនេសាទសហគមន៍ (ខ្នាតតូច)                     |                            |             |
| 6      | ដ្យារភ្ជាប់ CFi ជាមួយ ក្រុមសម្របសម្រួលដលដល (FCT)               |                            |             |
| 7      | លើកយកបញ្ហាដែលបានរកឃើញ ជាមួយនឹង<br>ក្រុមសម្របសម្រួលដល់ផល (FCT ) |                            |             |
| 8      | អនុវត្ត ការគ្រប់គ្រងភ្លើងនេះព្រៃនៅក្នុង<br>សហគមន៍(CBFiM)       |                            |             |
| 9      | អនុវត្ត / កែលម្អនូវការយាមល្បាត                                 |                            |             |
| 10     | កំណត់ព្រំប្រទល់ CFi  |                            |             |
| 11     | កំណត់ព្រំប្រទល់តំបន់អភិរក្សត្រី                                |                            |             |
| ការប   | ណ្ដុះបណ្ដាលគណៈកម្មការ CFi                                      |                            |             |
| 12     | សំណើសុំ និងការសរសៃររបាយការណ៍                                   |                            |             |
| 13     | ច្បាប់ដល់ផល  |                            |             |
| 14     | យេនឌ័រ ក្នុងការគ្រប់គ្រងជនជានជម្មជាតិ                          |                            |             |
| 15     | ការគ្រប់គ្រងហិរព្ធវត្តសម្រាប់មូលនិធិអភិរក្ស (Trust funds)      |                            |             |

| ល.្    | សកម្មភាព  | តម្រូវអោយឆ្លើយ<br>(បាទ/ទេ) | កំណត់សំគាល់ |
|--------|---|----------------------------|-------------|
| 16     | វគ្គបណ្តុះបណ្តាល សង្កេតតាមងានការចាប់ត្រី                    |                            |             |
| 17     | វគ្គបណ្តុះបណ្តាលពីការល្ឃាត SMART patrol                     |                            |             |
| 18     | វគ្គបណ្តុះបណ្តាលពីការដាក់ពង្រាយអន្ទាក់កាមេរ៉ា (Camera trap) |                            |             |
| 19     | វគ្គបណ្តុះបណ្តាលការដាំដើមឈើឡើងវិញ                           |                            |             |
| ក្រុមរ | សន្សំជ្រាក់   |                            |             |
| 20     | ការបង្កើតក្រុមសន្យំប្រាក់ថ្មី                               |                            |             |
| 21     | កែទម្រង់ក្រុមសន្សំប្រាក់ចាស់                                |                            |             |
| 22     | តាមងាន និងបង្រៀនណែនាំដល់ក្រុមសន្សំប្រាក់                    |                            |             |
| 23     | ដ្ដល់ហិរញ្ញប្បទានមូលនិធិអភិរក្ស                             |                            |             |
| 24     | ដ្តល់ជំនួយដល់ CBFiM   |                            |             |
| ការប   | ណ្ដុះបណ្ដាលក្រុមសន្សុំប្រាក់                                |                            |             |
| 25     | បញ្ជីកត់ត្រា  |                            |             |
| 26     | ការបង្កើតអាជីវកម្មខ្នាតតូច                                  |                            |             |
| 27     | មូលដ្ឋានគ្រឹះនៃជែនការអាជីវកម្ម                              |                            |             |
| 28     | សមគុល្យ និងការបិទក្រុមសន្សំប្រចាំឆ្នាំ                      |                            |             |
|        | វិច្ចគ្រី   |                            |             |
| 29     | បង្កើតក្រុមកែច្នៃត្រី                                       |                            |             |
| 30     | បណ្តុះបណ្តាលក្រុមកែច្នៃត្រី                                 |                            |             |
| 31     | បង្រៀនណែនាំដល់ក្រុមកែច្នៃត្រី                               |                            |             |
| 32     | ផ្តល់ជូនចង្ក្រានឆ្អើរក្រី                                   |                            |             |

| ល.រ    | សកម្មភាព  | តម្រូវអោយឆ្លើយ<br>(បាទ/ទេ) | កំណត់សំគាល់ |
|--------|---|----------------------------|-------------|
| 33     | ដ្យារភ្ជាប់ក្រុមកែច្នៃត្រីទៅជាមួយក្រុមទីផ្សារដែលបានបង្កើតរួចហើយ<br> |                            |             |
| 34     | បង្កើតក្រុមទីផ្សារថ្មី  |                            |             |
| ពង្រីរ | ដការអនុវត្ត   |                            |             |
| 35     | បង្កើត/កែលម្អនូវការយាមល្ឃាត   |                            |             |
| 36     | បង្កើត/កែលម្អការយាមកាមតំបន់អភិរក្សត្រី                              |                            |             |
| ការស   | -<br>ដ្រ <del>ុ</del> តតាម <b>ងាន</b>                               |                            |             |
| 37     | បង្កើត/កែលម្អការត្រួតពិនិត្យអន្ទាក់កាមេរ៉ា                          |                            |             |
| 38     | បង្កើត/កែលម្អការត្រួតពិនិត្យការចាប់ត្រីប្រចាំថ្ងៃ                   |                            |             |
| 39     | បង្កើត/កែលម្អការត្រួតពិនិត្យតំបន់អភិរក្សត្រី                        |                            |             |
| 40     | ក្រុតពិនិត្យការដុះឡើងវិញ  |                            |             |
| សកម្   | រុភាពផ្សេងៗទៀត  |                            |             |
| 41     | ការដាំដុះឡើងវិញនៅតំបន់ទំនាបលិចទឹក                                   |                            |             |
| 42     | ការដាំដើមឈើហូបផ្លែ  |                            |             |
| 43     | ការអប់រំសហគមន៍  |                            |             |

## **Community Fish Conservation Area Climate Vulnerability Assessment**

Community Fish Conservation Areas (FCAs) are important natural resources under direct CFi management. They provide important fish habitat throughout the dry season but are under threat from climate change. By assessing the climate vulnerability of an FCA we can understand each communities' unique challenges and assist them to plan and implement climate change adaptation measures. Many of these actions are suggested by the communities themselves, such as excavating FCA's or adding artificial fish habitat. The FCA climate vulnerability assessment comprises measures of Exposure, Sensitivity, Lack of Adaptive Capacity, which are combined into a final Vulnerability score.

- Exposure is the degree to which FCAs are exposed to climate hazards.
- Sensitivity is the degree to which FCAs are affected by climate hazards.
- Adaptive capacity is the ability of FCAs to adjust to climate change and minimize its negative impacts.

In each table give a rating score for each question according to the criteria provided and then calculate the overall mean score.

#### **Exposure**

Measures of exposure are compared between years – for example is the water temperature in the Community Fish Conservation Area (FCA) increasing from one year to the next.

|           | Qn         | ·  |              | Disagree | Neither agree nor | Agree | Strongly agree |
|-----------|------------|--|--------------|----------|-------------------|-------|----------------|
|           |            |  | disagree (1) | (2)      | disagree (3)      | (4)   | (5)            |
|           | 1          | The water temperature in the FCA during the dry season is increasing |              |          |                   |       |                |
|           |            | from one year to the next <sup>1</sup> .                             |              |          |                   |       |                |
|           | 2          | The length of the dry season is increasing.                          |              |          |                   |       |                |
| <u>.0</u> | 3          | The duration of low water level in the lake is increasing.           |              |          |                   |       |                |
| ndition   | 4          | The flood pulse is starting earlier or later in the year.            |              |          |                   |       |                |
| S         | 5          | The lakes flood peak is getting lower.                               |              |          |                   |       |                |
| itat      | 6          | The duration of the annual flood is decreasing.                      |              |          |                   |       |                |
| Habitat   | 7          | The rate of water level rise during the annual flood has changed.    |              |          |                   |       |                |
|           | 8          | Storms are becoming more frequent.                                   |              |          |                   |       |                |
|           | 9          | Storms are becoming stronger.  |              |          |                   |       |                |
|           | 10         | The strength of wind gusts during storms is increasing.              |              |          |                   |       |                |
|           | Mean score |  |              |          |                   |       |                |

<sup>&</sup>lt;sup>1</sup> Increases in the dry season water temperature in the FCA can stress fish and reduce the amount of dissolved oxygen. High temperatures and low dissolved oxygen can cause fish kills.

## Sensitivity

|                    | Qn  | Sensitivity  | Community response | Low<br>(1)                        | Medium<br>(2)                       | High<br>(3)                        |
|--------------------|-----|--|--------------------|-----------------------------------|-------------------------------------|------------------------------------|
|                    | 1   | On average, how many wildfires occur around your FCA each year?  |                    | 0-1 fires                         | 2-3 fires                           | More than 3 fires                  |
|                    | 2   | What is the lowest water level in your FCA during the dry season?  |                    | >1 metre                          | 0.5 – 1 metres                      | < 0.5 metres                       |
| dition             | 3   | Is the depth of your FCA decreasing because of an increase in sedimentation?   |                    | No                                | -                                   | Yes                                |
| Habitat Condition  | 4   | What percent of your FCA is typically covered by floating vegetation (e.g. water hyacinth, hydrilla, etc) in the dry season? |                    | < 30%                             | 31% - 60%                           | > 60%                              |
|                    | 5   | How many streams are connected to the FCA?   |                    | ≥2 streams                        | 1 stream                            | No streams                         |
|                    | 6   | Do the stream(s), if any, that connect FCA dry out?  |                    | No                                | -                                   | Yes / no stream                    |
|                    | 7   | How much community fishery land has been converted to agricultural land?   |                    | < 30%                             | 31% - 60%                           | > 60%                              |
|                    | 8   | What are the most important fish species for the community?  |                    | Black and white fish              | Black fish                          | White fish                         |
| ries               | 9   | What percentage of the community's food intake is from their local fishery.  |                    | <30%                              | 31% - 60%                           | >60%                               |
| Fishe              | 10  | How many fish species are found in the FCA?  |                    | >30 species                       | 10-30 species                       | <10 species                        |
| Fish and Fisheries | 11  | How important is the fishery to the community?   |                    | <30% of the community are fishers | 31% to 60% of community are fishers | > 60% of the community are fishers |
|                    | 12  | On average how much fish is caught per day by community members?   |                    | >2.5kg                            | 1 - 2.5kg                           | <1kg                               |
|                    | Mea | l<br>n sensitivity score   |                    |                                   | 1                                   | I                                  |

## **Lack of Adaptive Capacity**


|                   | Qn | Capacity  | Low<br>(1)   | Moderate<br>(2)   | Medium<br>(3)   | High<br>(4)  |
|-------------------|----|---|--|---|---|--|
| dition            | 1  | The community creates artificial habitat for fish in their FCA during times of drought.                               | Yes, the community always creates artificial habitat | Yes, the community sometimes creates artificial habitat       | Yes, the community rarely creates artificial habitat          | No, the community never creates artificial habitat |
| : Con             | 2  | The community plans to restore degraded flooded forest  | >10 ha per year                                      | 5-10 ha per year  | 1-5 ha per year   | None or <1 ha per year                             |
| Habitat Condition | 3  | How frequently is solid waste found in the FCA?   | Never  | Solid waste is present<br>between 1 to 4 months<br>every year | Solid waste is present<br>between 4 to 8 months<br>every year | Solid waste is always present                      |
| ries              | 4  | Is the community's fishery resource management plan effective?  | Always effective                                     | Mostly effective  | Only partially effective                                      | Not effective or no management plan                |
| and Fisheries     | 5  | What is the average fishing experience of community members <sup>2</sup> ?  | Less than 5 years                                    | Between 5 years to 10 years                                   | Between 10 years to 20 years                                  | More than 20 years                                 |
| Fish a            | 6  | What percentage of households in this community rely solely on fishing for their livelihood?                          | >75%   | 51-75%  | 26-50%  | <25%   |
| cation            | 7  | How many times does the community hold public awareness raising sessions on forest fire?                              | 3-4 times/year                                       | 2-3 times/year  | 1-2 times/year  | Never  |
| and Education     | 8  | How many times does the community hold public awareness raising session on illegal activity?                          | 3-4 times/year                                       | 2-3 times/year  | 1-2 times/year  | Never  |
| Awareness         | 9  | What percentage of the adult population has less than 10 years of schooling (completed secondary school/high school)? | <25%   | 25% - 50%   | 51% to 75%  | >75%   |
| ement             | 10 | How often is the CFCA patrolled for illegal activity?   | >4 times/month                                       | 3-4 times/month   | 2-3 times/month   | <2 times/month or never                            |
| Management        | 11 | Have activities have been planned for when water level in the FCA is low/dries out?                                   | Never gets too low<br>/Excavating FCA                | Plan to excavate FCA  | Inform to commune,<br>FiA and stakeholders                    | No intervention                                    |
|                   |    | Mean score  |  |   |   |  |

\_

<sup>&</sup>lt;sup>2</sup> The longer community members have been fishers decreases the likelihood they can adopt an alternative livelihood.

#### **Vulnerability Scoring**

Vulnerability is the integration of mean Sensitivity, Exposure, and Lake of Adaptive Capacity scores as follows:



To receive a Low vulnerability score, all three component scores must be Low.

If at least one of the three components is a moderate, the final vulnerability rating is Moderate. One high and two low scores and one low and two high scores also receive a final score of Moderate.

Otherwise, the site receives a High Vulnerability rating.

## ការវាយតម្លៃភាពងាយរងគ្រោះអាកាសជាតុនៅតំបន់អភិរក្សត្រីមេពូជ សហគមន៍នេសាទ

តំបន់អភិរក្សគ្រីមេពូជសហគមន៍ (FCAs) គឺជាកន្លែងសំខាន់ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ សហគមន៍នេសាទ (CFi) ។ កន្លែងអភិរក្សនេះគឺជាជម្រកគ្រីដ៍សំខាន់នារដូវប្រាំង ប៉ុន្តែវាទទួលរងនូវការគំរាមកំហែងពីការប្រែប្រួលអាកាសជាតុ។ តាមរយៈការវាយតម្លៃភាពងាយរងគ្រោះអាកាសជាតុ នៅតំបន់ FCA យើងអាចយល់ពីបញ្ហាប្រឈមដែលកើតមាននៅតាមសហគមន៍នីមួយៗ និងអាចផ្តល់ជាជំនួយក្នុងការធ្វើផែនការ និងអនុវត្តវិធានការបន្សាំ,នឹងការប្រែប្រួលអាកាសជាតុ។ សកម្មភាពនៃការបន្សាំ,ទាំងនេះ ត្រូវបានណែនាំដោយសហគមន៍ខ្លួនឯង ដូចជាការជីកស្តារ ឬ ការដាក់បន្ថែមជម្រកគ្រីសិប្បនិម្មិតនៅតំបន់ FCA។ ការវាយតម្លៃភាពងាយរងគ្រោះនៃអាកាសជាតុនៅតំបន់ FCA ត្រូវធ្វើឡើងវាស់វែងលើកម្រិតនៃ ការប៉ះពាល់ ភាពងាយខូចខាត កង្វះសមត្ថភាពក្នុងការបន្សាំខ្លួន និងជាចុងក្រោយធ្វើការកំណត់ពិន្ទសរុបនៃភាពងាយរងគ្រោះ។

- ការប៉ះពាល់ គឺជាកម្រិតដែល FCAs ត្រូវបានប៉ះពាល់ទៅនឹងមុខសញ្ញាគ្រោះថ្នាក់។
- ភាពងាយខូចខាត គឺជាកម្រិតដែល FCAs ត្រូវបានរងផលប៉ះពាល់ដោយមុខសញ្ញាគ្រោះថ្នាក់នៃអាកាសធាតុ។
- សមត្ថភាពបន្ស៊ាំ គឺជាសមត្ថភាពដែលគណៈកម្មការសហគមន៍ (CFCs) ត្រូវការដើម្បីកែសម្រួលទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើតំបន់ FCAs។

នៅក្នុងការាងនីមួយៗ យើងនឹងផ្តល់ពិន្ទុវាយកម្លៃសម្រាប់សំណួរនីមួយៗ ហើយបន្ទាប់មកគណនាពិន្ទុមធ្យមសរុប។

#### ការប៉ះពាល់

ការវាស់វែងនៃការប៉ះពាល់ត្រូវបានប្រៀបធៀបរវាងច្រើនឆ្នាំកន្លងមក - ឧទាហរណ៍គីសីតុណ្ហភាពទឹកនៅក្នុងតំបន់អភិរក្សត្រីមេពូជសហគមន៍នេសាទ (FCA) ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

|                              | ល.រ     | ការប៉ះពាល់   | មិនយល់ស្រ<br>បទាំងស្រុង<br>(1) | មិនយល់ស្រ<br>ប (2) | គ្មានយោបល់<br>(3) | យល់ស្រប<br>(4) | យល់ស្របទាំ<br>ងស្រុង<br>(5) |
|------------------------------|---------|--|--------------------------------|--------------------|-------------------|----------------|-----------------------------|
|                              | 1       | សីកុណ្ហភាពទឹកនៅរដូវប្រាំងនៅតំបន់អភិរក្សត្រីមេពូជស<br>ហគមន៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ³. |                                |                    |                   |                |                             |
|                              | 2       | រយៈពេលនៃរដូវប្រាំងកាន់តែអូសបន្លាយពេលយូរទៅ<br>រយៈពេលនៃកម្រិតកំពស់ទឹកទាបនៅក្នុងបឹងកាន់តែយូរ    |                                |                    |                   |                |                             |
| ١                            | 3       | ទៅ   |                                |                    |                   |                |                             |
| វិសនភាពទីជម្រក               | 4       | ដំណើរនៃទឹកជំនន់តាមពេលវេលាកំណត់ បានផ្លាស់ប្ដូរ<br>វាកើតឡើងមុន រឺ ក្រោយឆ្នាំ                   |                                |                    |                   |                |                             |
| \\ \frac{\gamma}{\gamma_1}\] | 5       | កំពស់កំពូលរបស់ទីកជំនន់ក្នុងបឹងគឺកាន់តែទាប<br>រយៈពេលនៃទឹកជំនន់ប្រចាំឆ្នាំកាន់តែខ្លី           |                                |                    |                   |                |                             |
| Æ                            | 6       | រយៈពេលនៃទឹកជំនន់ប្រចាំឆ្នាំកាន់តែខ្លឹ  |                                |                    |                   |                |                             |
| <u>දී</u><br>ස               | 7       | ការកើនឡើងកំពស់ទឹកក្នុងអំឡុងពេលទឹកជំនន់ប្រចាំឆ្នាំ  |                                |                    |                   |                |                             |
|                              | 8       | ខ្យល់ព្យុះកើតឡើងកាន់តែញឹកញាប់  |                                |                    |                   |                |                             |
|                              | 9       | បានផ្លាស់ប្តីរ<br>ខ្យល់ព្យុះកើតឡើងកាន់តែញឹកញាប់<br>ខ្យល់ព្យុះកើតឡើងកាន់ខ្លាំងឡើង             |                                |                    |                   |                |                             |
|                              | 10      | កម្លាំងខ្យល់បក់បោកអំឡុងពេលមានព្យុះមានការកើនឡើ<br>ង   |                                |                    |                   |                |                             |
|                              | ពិន្ទុម | វធ្យមនៃការប៉ះពាល់  |                                |                    |                   |                |                             |

<sup>&</sup>lt;sup>3</sup> ការកើនឡើងនៃសីតុណ្ហភាពទឹកក្នុងរដូវប្រាំងនៅក្នុង FCA អាចធ្វើឱ្យប៉ះពាល់ដល់ត្រី និងកាត់បន្ថយបរិមាណអុកស៊ីសែនរលាយក្នុងទឹក។ សីតុណ្ហភាពខ្ពស់ និងអុកស៊ីសែនរលាយក្នុងទឹកទាបអាចបណ្តាលឱ្យត្រីងាប់

#### ភាពដាយខូចខាត

|                 | ល <u>.</u><br>រ | ភាពងាយខូចខាត   | ការឆ្លើយតបសហគមន៍ | ទាប<br>(1)           | មធ្យម<br>(2)       | ខ្ពស់<br>(3)                 |
|-----------------|-----------------|--|------------------|----------------------|--------------------|------------------------------|
|                 | 1               | ជាមធ្យម តើភ្លើងឆេះព្រៃកើតឡើងចំនួនប៉ុន្មានដងនៅជុំវិញ<br>FCA របស់អ្នកក្នុងមួយឆ្នាំ?  |                  | ភ្លើងនេះ 0-1<br>ដង   | ភ្លើងនេះ 2-3<br>ដង | ភ្លើងឆេះ<br>ច្រើនជាង 3<br>ដង |
|                 | 2               | តើកម្រិតទឹកទាបបំផុតនៅក្នុងតំបន់ FCA<br>របស់អ្នកនៅរដូវប្រាំងមានកំពស់ប៉ុណ្ណា?  |                  | >1 ម៉ែត្រ            | 0.5 – 1 ម៉ែត្រ     | < 0.5 ម៉ែក្រ                 |
| [HR             | 3               | គើការរីងរាក់នៃតំបន់ FCA<br>របស់អ្នកកើតឡើងដោយសារតែការកើនឡើងនៃដីល្បាប់?  |                  | ទេ                   | -                  | បាទ/ចាស់                     |
| ស្ថានភាពទីជម្រក | 4               | តើផ្ទៃបឹងនៃតំបន់ FCA<br>របស់អ្នកត្រូវបានគ្របដណ្តប់ដោយរុក្ខជាតិទឹក (ឧ. កំប្លោក<br>សារាយ កន្ទ្រែងហែរល.៕)ប៉ុន្មានភាគរយដែរក្នុងរដូវប្រាំង? |                  | < 30%                | 31% - 60%          | > 60%                        |
| <br>  \$3       | 5               | តើមានស្ទឹង/ព្រែកចំនួនប៉ុន្មានដែលភ្ជាប់ទៅតំបន់ FCA?   |                  | ≥2<br>ស្ទឹង/ព្រែក    | 1 ស្ទឹង/ព្រែក      | <u> </u>                     |
|                 | 6               | ប្រសិនបើមានស្ទឹង/ព្រែក កភ្ជាប់ទៅតំបន់ FCA<br>កើស្ទឹង/ព្រែកទាំងនោះមានរីងស្លុករឺទេ?  |                  | No                   | -                  | Yes / no<br>stream           |
|                 | 7               | តើដីសហគមន៍នេសាទត្រូវបានប្រែក្លាយទៅជាដឹកសិកម្ម<br>ប៉ុន្មានភាគរយ?  |                  | < 30%                | 31% - 60%          | > 60%                        |
| 277             | 8               | តើប្រភេទត្រីអ្វីដែលសំខាន់បំផុតនៅក្នុងសហគមន៍អ្នក?   |                  | ក្រីខ្មៅ<br>និងក្រីស | ត្រីខ្មៅ           | ក្រីស                        |
| និងឧលឧល         | 9               | តើការហូបចុកអាហាររបស់សហគមន៍នេះ បានមកពីនេសាទក្នុង<br>តំបន់នេះប៉ុន្មានភាគរយ?  |                  | <30%                 | 31% - 60%          | >60%                         |
| ₩<br>₩          | 10              | តើមានប្រភេទត្រីប៉ុន្មានប្រភេទ ត្រូវបានរកឃើញនៅក្នុងតំបន់<br>FCA?  |                  | >30 ប្រភេទ           | 10-30<br>ប្រភេទ    | <10 ប្រភេទ                   |

|   | 11                        | គើការនេសាទ/ជលជលមានសារ:សំខាន់យ៉ាងណាចំពោះសហគម<br>ន៍?                  |  | <30%<br>ជាអ្នកនេសា<br>ទ | 31% to 60%<br>ជាអ្នកនេសា<br>ទ | > 60%<br>ជាអ្នកនេសា<br>ទ |
|---|---------------------------|---|--|-------------------------|-------------------------------|--------------------------|
| - | 12                        | ជាមធ្យម គើសមាជិកសហគមន៍ចាប់បានត្រីប៉ុន្មានគីឡូក្រាម<br>ក្នុងមួយថ្ងៃ? |  | >2.5<br>គីឡូក្រាម       | 1 -<br>2.5គីឡូក្រាម           | <1គីឡូក្រាម              |
|   | ពិន្ទុមធ្យមនៃភាពដាយខូចខាត |   |  |                         |                               |                          |

## កង្វះសមត្ថភាពក្នុងការបន្ស៊ាំខ្លួន

|                | ល <u>.</u><br>រ | សមត្ថភាព  | ទាប<br>(1)   | មធ្យម<br>(2)   | មធ្យម<br>(3)   | ខ្ពស់<br>(4)                                   |
|----------------|-----------------|---|--|--|--|--|
| Ĩ,             | 1               | សហគមន៍បង្កើតជម្រកសិប្បនិម្មិតសម្រាប់ត្រី<br>នៅក្នុងតំបន់ FCA<br>របស់ពួកគេក្នុងអំឡុងពេលនៃគ្រោះរាំងស្លួត    | បាទ/ចាស់<br>សហគមន៍តែងតែ<br>បង្កើតជម្រកសិប្ប<br>និម្មិត | បាទ/ចាស់<br>ពេលខ្លះសហគមន៍<br>បង្កើតជម្រកសិប្ប<br>និម្មិត | បាទ/ចាល់<br>សហគមន៍កម្រប<br>ង្កើតជម្រកសិប្បនិ<br>ម្មិត    | ទេ សហគមន៍<br>មិនដែលបង្កើតជ<br>ម្រកសិប្បនិម៌្មត |
| វ្ថានភាពទីម្រក | 2               | សហគមន៍គ្រោងស្ដារព្រៃលិចទឹកដែលខូចខាត   | >10 ហិចគា/ឆ្នាំ  | 5-10 ហិចគា/ឆ្នាំ   | 1-5 ha ហិចនា/ឆ្នាំ                                       | ក្លាន រឺ<br><1 ហិចកា/ឆ្នាំ                     |
| Ž,<br>R        | 3               | គើសំណល់រីងត្រូវបានរកឃើញញឹកញាប់ប៉ុណ្ណា<br>នៅក្នុងតំបន់ FCA?  | មិនដែលឃើញ  | កាកសំណល់រឹងមា<br>នចន្លោះពី ១ ទៅ<br>៤<br>ខែជារៀងរាល់ឆ្នាំ | កាកសំណល់រឹងមា<br>នចន្លោះពី ៤ ទៅ<br>៨<br>ខែជារៀងរាល់ឆ្នាំ | កាកសំណល់រឹងតែ<br>ងតែមាន                        |
|                | 4               | តើផែនការគ្រប់គ្រងជនជានដលផលរបស់ស<br>ហគមន៍មានប្រសិទ្ធភាពដែរឬទេ?   | តែងតែមានប្រសិ<br>ទ្ធភាព                                | ភាគច្រើនមានប្រ<br>សិទ្ធភាព                               | មានប្រសិទ្ធភាព<br>តែផ្នែកខ្លះប៉ុណ្ណោះ                    | ភ្មានប្រសិទ្ធភាព<br>ឬភ្មានផែនការគ្រ<br>ប់គ្រង  |
| លងលងមនិ គីរួ   | 5               | តើសមាជិកសហគមន៍នេសាទរបស់អ្នកមានប<br>ទពិសោធន៍ក្នុងការនេសាទជាមធ្យមប៉ុន្មានឆ្នាំ <sup>4</sup><br>?            | គិចជាង ៥ ឆ្នាំ   | ចន្លោះពី ៥ ទៅ<br>១០ ឆ្នាំ                                | ចន្លោះពី ១០ឆ្នាំ<br>ទៅ ២០ឆ្នាំ                           | ្រើនដាង ២០ ឆ្នាំ                               |
|                | 6               | តើគ្រួសារដែលរស់ពីងផ្នែកតែលើការនេសាទស<br>ម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ<br>មានប៉ុន្មានភាគរយ នៅក្នុងសហគមន៍នេះ? | >75%   | 51-75%   | 26-50%   | <25%   |

\_

 $<sup>^4</sup>$  សមាជិកសហគមន៍ដែលជាអ្នកនេសាទយូរឆ្នាំ គឺកាត់បន្ថយលទ្ធភាពដែលពួកគេអាចផ្លាស់ប្តូរជីវភាពរស់នៅ

| 95 <u>7</u><br>J3 | 7  | គើសហគមន៍រៀបចំលើកកម្ពស់ការយល់ដឹងជា<br>សាធារណៈអំពីភ្លើងនេះព្រៃប៉ុន្មាន<br>ដងក្នុងមួយឆ្នាំ?                             | 3-4 ដដ/ឆ្នាំ                              | 2-3 ដង/ឆ្នាំ                    | 1-2 ដដ/ឆ្នាំ                                 | មិនផ្លាប់ធ្វើ                       |
|-------------------|----|--|---|---------------------------------|--|-------------------------------------|
| SHCim:EH          | 8  | តើសហគមន៍រៀបចំលើកកម្ពស់ការយល់ដឹងជា<br>សាធារណៈអំពីបទល្មើសទាក់ទងការនេសាទ<br>ប៉ុន្មានដងក្នុងមួយឆ្នាំ?                    | 3-4 ដដ/ឆ្នាំ                              | 2-3 ដដ/ឆ្នាំ                    | 1-2 ដដ/ឆ្នាំ                                 | មិនធ្លាប់ធ្វើ                       |
| ការយល់ដឹង         | 9  | គើចំនួនប្រដាជនពេញវ័យដែលបានចូលរៀន<br>គិចដាង 10 ឆ្នាំ<br>(បានបញ្ចប់អនុវិទ្យាល័យ/វិទ្យាល័យ)មានប៉ុន្មាន<br>ភាគរយ?        | <25%                                      | 25% - 50%                       | 51% to 75%                                   | >75%                                |
| ır<br>II          | 10 | គើ CFCA<br>ចុះល្បាតសកម្មភាពខុសច្បាប់ញឹកញាប់ប៉ុណ្ណា?  | >4 ដង/ខែ                                  | 3-4 ដង/ខែ                       | 2-3 ដង/ខែ                                    | <2 ដង/ខែ រឺ<br>មិនផ្លាប់            |
| <br>##jh#jh#      | 11 | តើមានការគ្រៀមបង្ការ រឺ<br>គ្រោងទុកនូវសកម្មភាពដើម្បីឆ្លើយតបនៅពេ<br>លកំពស់ទឹកនៅក្នុង FCA ៥យចុះខ្លាំង រឺ<br>ស្លុកអស់ទេ? | កំពស់ទឹកមិនដែ<br>លថយចុះ /<br>ជីកស្ពារ FCA | មានគម្រោងជីក<br>ស្ពារ តំបន់ FCA | ផ្ដល់ព័ត៌មានទៅឃុំ<br>FiA<br>និងអ្នកពាក់ព័ន្ធ | ភ្មានកិច្ចអន្តរាគម<br>ន៍អ្វីទាំងអស់ |
|                   | •  | ពិន្ទុមធ្យមនៃសមត្ថភាពក្នុងការបន្ស៊ាំខ្លួន  |   |                                 |  |                                     |

#### ការវាយតម្លៃភាពងាយរងគ្រោះ

ភាពងាយរង់គ្រោះគឺជាការរួមបញ្ចូលនៃពិន្ទុមធ្យម ភាពងាយខូចខាត ការប៉ះពាល់ និងកង្វះសមត្ថភាពបន្សាំខ្លួនដូចខាងក្រោម៖

|            |             | ភាពងាយខូចខាត |              |              |             |               |
|------------|-------------|--------------|--------------|--------------|-------------|---------------|
|            |             | ទាប<br>(1)   | មជ្ឃម<br>(2) | ខ្ពស់<br>(3) |             |               |
| ការប៉ះពាល់ | ទាប (1-2)   | LLL          | MLL          | HLL          | ទាប (1)     | កង្វះសមត្ថភាព |
|            | មធ្យម (3-4) | LMM          | MMM          | НММ          | មធ្យម (2-3) | បន្សាំុខ្លួន  |
|            | ខ្ពស់ (5)   | LHH          | МНН          | ННН          | ខ្ពស់ (4)   |               |

ដើម្បីទទួលបានពិន្ទុភាពងាយរងគ្រោះ <mark>ទាប</mark> ពិន្ទុនៃសមាសជាកុទាំងបីក្រូវតែទាប។ ប្រសិនបើមានធាតុផ្សំណាមួយក្នុងចំណោមសមាសធាតុទាំងបី គឺជាកម្រិតមធ្យម ការវាយតម្លៃភាពងាយរងគ្រោះចុងក្រោយគី <mark>មធ្យម</mark>។ ពិន្ទុខ្ពស់មួយ និងពិន្ទុទាបពីរ ហើយនិងពិន្ទុទាបមួយ និងពិន្ទុខ្ពស់ពីរក៍ទទួលបានពិន្ទុចុងក្រោយនៃកម្រិត <mark>មធ្យម</mark> ផងដែរ។ បើមិនដូច្នោះទេ ទីតាំង/តំបន់នោះនឹងទទួលបានចំណាត់ថ្នាក់ភាពងាយរងគ្រោះ <mark>ខ្ពស់</mark> ។